





គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
National Election Committee (NEC)

គេហទំព័រស្វែងរកពិន្ទុនិយមអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតផ្ទៃក្នុង ឆ្នាំ២០០៦

ទំព័រដើម បញ្ជីបោះឆ្នោតផ្ទៃក្នុងតាមភាសាខ្មែរ របៀបប្រើប្រាស់

ចុំប្រើសេរីសម្រាប់ការស្វែងរក

ចំនួនកន្លែងបោះឆ្នោត៖	ចំនួនកន្លែងបោះឆ្នោត៖	ចំនួនកន្លែងបោះឆ្នោត៖	ចំនួនកន្លែងបោះឆ្នោត៖
----------------------	----------------------	----------------------	----------------------

សម្គាល់៖ គេហទំព័រនេះត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ព័ត៌មានផ្ទៃក្នុង *

ឃុំ/សង្កាត់

ការបោះឆ្នោត

-- សូមជ្រើសរើស --

ថ្ងៃបោះឆ្នោត *

ខែ

ឆ្នាំ

-- សូមជ្រើសរើស --

[illegible]

**សវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្នុង
ប្រទេសកម្ពុជា**

របាយការណ៍ ខែមីនា ឆ្នាំ២០១៧

**គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ នៅកម្ពុជា**



ខុមហ្វ្រែល COMFREL

ផ្ទះលេខ ១៣៨ ផ្លូវ ១២២ ទឹកល្អក់១ ទួលគោក ភ្នំពេញ ប្រអប់សំបុត្រលេខ ១១៤៥

ទូរស័ព្ទ ០២៣ ៨៨៤ ១៥០

ទូរសារ ០២៣ ៨៨៥ ៧៤៥

អ៊ីម៉ែល: comfrel@comfrel.org, comfrel@online.com.kh

គេហទំព័រ: www.comfrel.org

មាតិកា

បុព្វកថា	៣
សង្ខេបការរកឃើញ.....	៤
អំពីបញ្ហាទូទៅនិងវិធីសាស្ត្រក្នុងការធ្វើសវនកម្ម.....	៦
ការប្រមូល និងបញ្ជូនព័ត៌មាន.....	៧
ការផ្ទៀងផ្ទាត់ព័ត៌មាន	៧
គុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត	
អត្រានៃការចុះឈ្មោះបោះឆ្នោត	៨
ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោត	៨
ការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត.....	១០
ទស្សនៈអំពីការចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត	
ការចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦	១១
ការតាំងចិត្តចេញទៅបោះឆ្នោត.....	១២
ការយល់ដឹងអំពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត.....	១៣
ចំណេះដឹងអំពីការបោះឆ្នោត និងប្រភពព័ត៌មាន	
ប្រភពព័ត៌មាន	១៥
ចំណេះដឹងអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់	១៦
ឧបសម្ព័ន្ធ១ ទម្រង់សំណួរសម្រាប់ធ្វើការសម្ភាសន៍	
ទម្រង់សំណួរសម្ភាសន៍ប្រជាពលរដ្ឋក្នុងវិធីសាស្ត្រ «ពីមនុស្សទៅបញ្ជី».....	១៧
ទម្រង់សំណួរសម្ភាសន៍ប្រជាពលរដ្ឋក្នុងវិធីសាស្ត្រ«ពីបញ្ជីទៅមនុស្ស».....	៣២
ឧបសម្ព័ន្ធ២ កម្រងរូបភាពទាក់ទងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត	៣៤

បុព្វកថា

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (**ខុមហ្វ្រែល**) ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមគោលការណ៍កសាងសមត្ថភាពរបស់បណ្តាញទូទាំងប្រទេស និងសហប្រតិបត្តិការជាមួយអង្គការជាសមាជិក និងជាដៃគូ។ លទ្ធិប្រជាធិបតេយ្យមិនមែនត្រឹមតែការបោះឆ្នោតនោះទេ ក៏ប៉ុន្តែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាលក្ខខណ្ឌចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ។

ខុមហ្វ្រែល (COMFREL) បន្តយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ត្រឹមត្រូវ និងបែបប្រជាធិបតេយ្យ។

សម្រាប់ការចុះឈ្មោះបោះឆ្នោតបែបប្រព័ន្ធទីឆ្នាំ២០១៦ ខុមហ្វ្រែល និងភាគីពាក់ព័ន្ធការបោះឆ្នោតផ្សេងទៀតពិសេសអង្គការនិកហ្វិក បានសហការរៀបចំធ្វើការអង្កេតស្រាវជ្រាវដើម្បីសិក្សាពីភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតថ្មីថា តើមានអ្នកមានសិទ្ធិបោះឆ្នោតប៉ុន្មាននាក់ដែលមិនទាន់បានចុះឈ្មោះនៅឡើយ និងមកពីមូលហេតុអ្វីខ្លះដែលមិនបានចុះឈ្មោះបោះឆ្នោត ជាពិសេសពីកំរិតនៃភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧។

នៅក្នុងការសិក្សាស្រាវជ្រាវនេះ ខុមហ្វ្រែល (COMFREL) មានមោទនភាព និងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់គ្រូបង្គោល អ្នកសង្កេតការណ៍ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការចុះសម្ភាសន៍ប្រជាពលរដ្ឋក្នុងអំឡុងពេលពីខែ ធ្នូ ឆ្នាំ២០១៦ ដល់ខែ កុម្ភៈ ឆ្នាំ២០១៧ ហើយដែលធ្វើឱ្យការស្រាវជ្រាវនេះបានសំរេចជាស្ថាពរ ។

ខុមហ្វ្រែល សូមថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ជាពិសេស សូមកោតសរសើរដល់ក្រុមការងាររបស់ខុមហ្វ្រែល ដែលមានរាយនាម ដូចជា៖ លោក កន សាវ៉ាង្ស លោក គឹម ឈន លោក ស៊ុន ទិត្យសីហា លោក សៀន ប៊ុនរិទ្ធិ លោក យឿង សុធាវ៉ា អ្នកស្រី សៀង ដាលីយ៉ា អ្នកស្រី ភួង សុខកា លោក មាស សិរីសោភ័ណ ក្រោមការដឹកនាំរបស់ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ **ខុមហ្វ្រែល** ។

សូមថ្លែងអំណរគុណផងដែរចំពោះ លោកសាស្ត្រាចារ្យ **មាយ កាម៉ាវ៉ាន់** នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រី **អានណាស់តាស្យា វីបាវ៉ា** (Anastasia S. Wibawa) ដែលផ្តល់យោបល់ប្រឹក្សាបច្ចេកទេស និងវិធីសាស្ត្រ។ ចំណែកលោកសាស្ត្រាចារ្យ **ឆាយ សេងថា** បានជួយសរសេរកម្មវិធីលើទូរស័ព្ទដៃក្នុងការធ្វើរបាយការណ៍។

របាយការណ៍នេះ បង្ហាញលទ្ធផលទាក់ទងទៅនឹងអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ ។

របាយការណ៍ ខែមីនា ឆ្នាំ២០១៧

សង្ខេបការរកឃើញ

របាយការណ៍នេះ បានផ្តល់នូវចំណុចរកឃើញពីការធ្វើសវនកម្មដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា **ខុមហ្វ្រែល** ដើម្បីពិនិត្យនូវបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦។ ខុមហ្វ្រែល បានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន ២៦៩នាក់ ដើម្បីអនុវត្តការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនូវពីរ វិធីសាស្ត្រគឺ ១. វិធីសាស្ត្រពីមនុស្សទៅបញ្ជី ក្នុងខែធ្នូ ឆ្នាំ២០១៦ និង ២. វិធីសាស្ត្រពីបញ្ជីទៅមនុស្សក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៧។

សវនកម្មនេះបានរកឃើញថា ភាពត្រឹមត្រូវ និងជឿជាក់លើគុណភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានភាពត្រឹមត្រូវ និងច្បាស់លាស់ បើប្រៀបធៀបជាមួយបញ្ជីឈ្មោះពីមុនៗ។ សវនកម្មបានបង្ហាញថា ៨៩.៣ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោតដែលរស់នៅក្នុងប្រទេសបានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ៩៨ភាគរយ នៃឈ្មោះដែលមាននៅក្នុងបញ្ជីត្រូវបានរកឃើញ និងធ្វើការផ្ទៀងផ្ទាត់ជាមួយអ្នកបោះឆ្នោត។ អត្រានៃភាពត្រឹមត្រូវនេះមានភាពប្រសើរជាងមុន ដោយហេតុថា វាបានបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងទិន្នន័យក្នុងបញ្ជីឈ្មោះ និងព័ត៌មានក្នុងឯកសារបញ្ជាក់អត្តសញ្ញាណដែលបានផ្តល់ឱ្យដោយអ្នកចុះឈ្មោះបោះឆ្នោត។ មាន ៩៦.៨ភាគរយ នៃទិន្នន័យដែលបានវិភាគបង្ហាញថា ឈ្មោះរបស់អ្នកបោះឆ្នោត គឺត្រឹមត្រូវ។ ៩៦ភាគរយ បង្ហាញថា ថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតត្រឹមត្រូវនិង៩៩.៧ភាគរយ

វិធីសាស្ត្រប្រើសម្រាប់ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត

សវនកម្មបញ្ជីឈ្មោះបោះឆ្នោត គឺវិធីសាស្ត្រធ្វើការវាយតម្លៃជាលក្ខណៈប្រព័ន្ធ ដែលត្រូវបានប្រើប្រាស់ដោយអ្នកសង្កេតការណ៍ឯករាជ្យនៅជុំវិញពិភពលោកដើម្បីវាយតម្លៃនូវគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតមួយដោយប្រើប្រាស់នូវវិធីសាស្ត្រស្ថិតិ។

ធាតុបីសំខាន់ៗ ដែលត្រូវបានប្រើដើម្បីវាយតម្លៃបញ្ជីឈ្មោះបោះឆ្នោត គឺភាពទូលំទូលាយ(សព្វជ្រុងជ្រោយ) ភាពត្រឹមត្រូវ និងសុពលភាពរបស់វា។

សវនកម្មបញ្ជីឈ្មោះបោះឆ្នោត ពឹងផ្អែកទាំងស្រុងទៅលើទស្សនៈ ឬការយល់ឃើញរបស់អ្នកផ្តល់ចម្លើយដើម្បីធ្វើការវាយតម្លៃសន្និដ្ឋានទៅលើគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ សវនកម្មនេះធ្វើការសរុបលទ្ធផលដោយប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មានពីប្រភេទ៖

1. វិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មានពីមនុស្សទៅបញ្ជីឈ្មោះ ៖ វិធីសាស្ត្រនេះគឺប្រើដើម្បីស្ទង់នូវកម្រិតសមាមាត្រនៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត។
2. វិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មានពីបញ្ជីឈ្មោះទៅមនុស្ស៖ គឺធ្វើឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់ថា ឈ្មោះដែលមាននៅក្នុងបញ្ជី គឺជាប្រជាពលរដ្ឋពិតប្រាកដដែលមានសិទ្ធិបោះឆ្នោតមែនឬទេ។

វិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មាន អ្នកបោះឆ្នោតទាំងពីរប្រភេទនេះគឺប្រើប្រាស់ដើម្បីវាស់ស្ទង់កម្រិតនៃភាពខុសឆ្គង(លំអៀង) នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចុះ

បង្ហាញអំពីភាពត្រឹមត្រូវនៃព័ត៌មានអំពីភេទរបស់អ្នកចុះឈ្មោះបោះឆ្នោត។

របាយការណ៍នេះ ក៏រួមបញ្ចូលពីការរកឃើញទៅលើពិសោធន៍នៃការចុះឈ្មោះបោះឆ្នោត និងការយល់ដឹងទាក់ទងនឹងដំណើរការបោះឆ្នោតរបស់ប្រជាពលរដ្ឋផងដែរ។ មាន ៩២ភាគរយ បង្ហាញថាពួកគេបានចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ប៉ុន្តែទោះជាយ៉ាងណា ការរកឃើញ (របាយការណ៍)នេះ គ្រប់អ្នកផ្តល់ចម្លើយតបទាំងអស់នេះ មិនសុទ្ធតែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់នោះទេ។

សេចក្តីសន្និដ្ឋាននៃរបាយការណ៍នេះ បានបញ្ចូលនូវអនុសាសន៍មួយចំនួន សម្រាប់ជាទស្សនៈទានក្នុងការជម្រុញឱ្យមានភាពប្រសើរឡើងដល់ដំណើរការចុះឈ្មោះបោះឆ្នោតទៅថ្ងៃអនាគត ហើយជម្រុញឱ្យមានការយល់ដឹង ព្រមទាំងបទពិសោធន៍ផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរ ចំពោះដំណើរការបោះឆ្នោត។

អំពីបញ្ហាទូទៅនិងវិធីសាស្ត្រក្នុងការធ្វើសវនកម្ម

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា **ខុមហ្វ្រែល** បានធ្វើការវាយតម្លៃលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នៅកម្ពុជាខាងមុខនេះ ដោយផ្អែកលើការវាយតម្លៃប្រកបដោយឯករាជ្យ និងមានលក្ខណៈវិទ្យាសាស្ត្រក្នុងការធ្វើសវនកម្ម។ បន្ថែមលើការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតដែលផ្តោតសំខាន់លើការវាយតម្លៃនូវគុណភាពនៃបញ្ជីឈ្មោះជាមួយ ខុមហ្វ្រែល ក៏បានសិក្សាវាយតម្លៃផងដែរទៅលើពិសោធន៍របស់ប្រជាពលរដ្ឋ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទី និងស្វែងយល់អំពីទស្សនៈ ឥរិយាបថរបស់ពួកគេលើបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ ខាងមុខនេះ។ ខុមហ្វ្រែលសង្ឃឹមយ៉ាងមុតមាំថា ការរកឃើញទាំងនេះនឹងអាចត្រូវបានប្រើប្រាស់ជាជំនួយក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ថ្ងៃអនាគត។

សវនកម្មពីមនុស្សទៅបញ្ជីឈ្មោះបោះឆ្នោត (P2L)៖ សំណាកសម្រាប់ធ្វើការស្ទង់មតិ គឺតំណាងឱ្យស្ថិតិចំនួនប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងក្នុង ២៥រាជធានី/ខេត្ត។ ចំនួនប្រជាពលរដ្ឋសរុប ២.៦៩០នាក់ ដែលជាប្រជាពលរដ្ឋមានអាយុគ្រប់បោះឆ្នោតត្រូវបានជ្រើសរើស ព្រមទាំងជួបសម្ភាសន៍ និងធ្វើការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេនៅក្នុងភូមិ ឃុំ សង្កាត់ដែលត្រូវបានជ្រើសរើសធ្វើជាសំណាក។

សវនកម្មពីបញ្ជីឈ្មោះបោះឆ្នោតទៅមនុស្ស(L2P)៖ ឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២.៦៩០នាក់ ត្រូវបានជ្រើសរើសដោយចៃដន្យ (ការជ្រើសដែលមិនបានគ្រោងទុក) ចេញពីបញ្ជីឈ្មោះដំបូង ហើយព័ត៌មានទាំងនោះត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសម្ភាសន៍ពួកគេ។

សវនកម្មការផ្ទៀងផ្ទាត់ព័ត៌មានពីបញ្ជីទៅបញ្ជី (L2L)៖ វិធីសាស្ត្រនេះ ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងទាំងអស់ ក្នុងការិយាល័យចំនួន ២៦៩ ដែលជាការិយាល័យបានធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតក្នុងវិធីសាស្ត្រពីបញ្ជីទៅមនុស្ស។ ការផ្ទៀងផ្ទាត់ធ្វើឡើងរវាងបញ្ជីឈ្មោះបោះឆ្នោតដំបូងជាមួយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។

ការប្រើប្រាស់សំណាក

ទំហំសំណាកដែលបានប្រើប្រាស់គឺត្រូវបានជ្រើសរើសដោយចៃដន្យចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន៥៣៨ ការិយាល័យ(ត្រូវជា ៥១៤ភូមិ និងវិធីសាស្ត្រនីមួយៗ ប្រើ២៦៩ការិយាល័យ) នៃការិយាល័យសរុប ២២៣៣៧ការិយាល័យដែលប៉ាន់ប្រមាណដោយ គ.ជ.ប។ ចំនួនការិយាល័យនេះត្រូវបានគ្របដណ្តប់ចំនួន ២៥២ឃុំសង្កាត់ នៅក្នុង២៥រាជធានី/ខេត្ត។

ទំហំសំណាកនៃវិធីសាស្ត្រនីមួយៗ ដែលត្រូវជ្រើសរើសប្រជាពលរដ្ឋមកសម្ភាសន៍ មានចំនួន ២៦៩០នាក់ដូចគ្នា ក្នុងកម្រិតលម្អៀង បូក/ដក ២ភាគរយ (+/-2%) ជាមួយនឹងកំរិតដែលអាចជឿជាក់បានរហូតដល់ ៩៥ភាគរយ។ ការអនុវត្តវិធីសាស្ត្រសម្ភាសន៍ពីមនុស្សទៅបញ្ជីឈ្មោះបោះឆ្នោត គឺចាប់ផ្តើមធ្វើពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយដាក់ពង្រាយអ្នកសង្កេតការណ៍សម្រាប់ចុះសម្ភាសន៍ ចំនួន ២៥២នាក់។ ចំណែកការអនុវត្តវិធីសាស្ត្រពីបញ្ជីឈ្មោះបោះឆ្នោតទៅមនុស្ស គឺត្រូវបានចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយដាក់ពង្រាយអ្នកសង្កេតការណ៍សម្រាប់ចុះសម្ភាសន៍ ចំនួន ២៥២នាក់។ ទិន្នន័យដែលប្រើប្រាស់សម្រាប់ធ្វើការវិភាគ គឺត្រូវបានវាស់វែង ឬថ្លឹងថ្លែងរវាងនិទ្ទន័យនៃខេត្តនីមួយៗ ដើម្បីតម្រឹមនូវភាពខុសគ្នា (កម្រិតលម្អៀង) ឱ្យនៅក្នុងកម្រិតអប្បបរមានៃចំនួនអ្នកផ្តល់ចម្លើយសរុបដែលបានផ្តល់ចម្លើយក្នុងខេត្តនីមួយៗ និងដើម្បីធានាថាសំណាកបានតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ឬ/និង ចំណាត់ថ្នាក់បន្ទាប់នៃក្រុមប្រជាពលរដ្ឋ (មានដូចជា ភេទនៃអ្នកផ្តល់ចម្លើយ ទីកន្លែងរស់នៅដូចជា ទីក្រុង ឬជនបទ)។

ការប្រមូល និងបញ្ជូនព័ត៌មាន

ខុមហ្វ្រែល បានរៀបចំវិធីសាស្ត្រថ្មីមួយក្នុងការបញ្ជូនព័ត៌មានពីអ្នកសង្កេតការណ៍គ្រប់តំបន់ដោយប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ និងអាចកំណត់ភាពត្រឹមត្រូវក្នុងការចុះសម្ភាសន៍តាមទីតាំងដែលកំណត់នោះទៀតផង។ អ្នកសង្កេតការណ៍ចុះធ្វើការសម្ភាសន៍ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ការិយាល័យដែលបានកំណត់។ ក្នុងការប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មាន ខុមហ្វ្រែល បានប្រើប្រាស់វិធីសាស្ត្រពីទន្ទឹមគ្នាក្នុងការបញ្ជូន និងស្រង់ព័ត៌មាន នោះគឺ ១. ការប្រើប្រាស់ទម្រង់សំណួរសម្រាប់សម្ភាសន៍ពេលចុះជួបសាកសួរព័ត៌មានពីប្រជាពលរដ្ឋតាមគោលដៅ ២. ការប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃសម្រាប់ចងកសារ និងបញ្ជូនព័ត៌មានក្រោយពីសម្ភាសន៍ចប់ ដែលអាចប្រើប្រាស់កម្មវិធីជាលក្ខណៈ កម្មវិធីបិទ (Offline) ឬកម្មវិធីបើក (Online)។

ក្នុងការបញ្ជូនព័ត៌មាន អ្នកសង្កេតការណ៍បានប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃដែលខុមហ្វ្រែលបានរៀបចំ សម្រាប់បញ្ជូន ព័ត៌មាន។ ព័ត៌មានទាំងនោះរួមមាន ការបញ្ចូលរូបថតឯកសារបញ្ជាក់អត្តសញ្ញាណ(គ្រប់ឯកសារដែលពាក់ព័ន្ធ)របស់អ្នកផ្តល់ចម្លើយ និងរូបថតផ្ទាល់ខ្លួនរបស់អ្នកផ្តល់ចម្លើយ រួមទាំងទីតាំងបញ្ចូលព័ត៌មាន ដែលបង្ហាញលើផែនទីហ្គូហ្គល(Google Map)ដែលអាចដៅដោយស្វ័យប្រវត្តិលើទូរស័ព្ទនៅទៅតាំងពិតប្រាកដនៃអ្នកសម្ភាសន៍។

ការផ្ទៀងផ្ទាត់ព័ត៌មាន

រាល់ប្រព័ន្ធព័ត៌មានទទួលបានពីអ្នកសង្កេតការណ៍ ក្រុមការងារស្នាក់ការកណ្តាលមួយក្រុម ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលើគេហទំព័រ (Web Database) ដែលបានបញ្ជូនតាមរយៈទូរស័ព្ទដៃដោយអ្នកសង្កេតការណ៍។ ក្នុងការណ៍ដែលផ្ទៀងផ្ទាត់ព័ត៌មានរកឃើញព័ត៌មានមិនមានភាពច្បាស់លាស់ ឬចំណុចខ្វះខាត ក្រុមការងារស្នាក់ការកណ្តាល ធ្វើការទំនាក់ទំនងភ្លាមៗ ទៅអ្នកសង្កេតការណ៍ ឬអ្នកផ្តល់ចម្លើយ(គ្រប់អ្នកផ្តល់ចម្លើយ ត្រូវបានអនុញ្ញាតសុំលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង) ដើម្បីសាកសួរព័ត៌មាន និងធ្វើការកែតម្រូវនូវចំណុចខ្វះខាតភ្លាមៗ។

ការផ្ទៀងផ្ទាត់ព័ត៌មានរបស់ក្រុមការងារស្នាក់ការកណ្តាល ត្រូវបានរំលឹកលើឯកសារផ្ទាល់របស់អ្នកផ្តល់ចម្លើយដែលបានចងជាប្រភេទ។ រាល់ព័ត៌មានដែលមើលឃើញថាមានភាពខុសគ្នារវាងព័ត៌មានដែលសរសេរ ជាមួយរូបភាពឯកសារពិតដែលបានចងដោយអ្នកសង្កេតការណ៍ នោះក្រុមការងារនឹងធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ។

ទោះបីយ៉ាងណា កិច្ចការ ឬសកម្មភាពខ្លះៗមានដែនកំណត់ចំពោះការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនេះ។ នោះមានន័យថា ខុមហ្វ្រែល មិនមានលទ្ធភាពធ្វើការសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត ដែលមិនមានវត្តមាននៅក្នុងឃុំ សង្កាត់ រួមមានទាំងក្រុមប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេសនោះទេ។ ម្យ៉ាងទៀតគ្មានទម្រង់ទិន្នន័យនៃបញ្ជីឈ្មោះបោះឆ្នោតដែលអាចវិភាគបានតាមរយៈប្រព័ន្ធកុំព្យូទ័រនៅក្នុងដៃ ដូច្នេះខុមហ្វ្រែល មិនអាចធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនេះឱ្យបានច្បាស់លាស់១០០ភាគរយនោះឡើយ ហើយក៏មិនអាចពិនិត្យគ្រប់លក្ខខណ្ឌព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតនៅតាមទីតាំងដ៏ច្រើនបែបនេះបានឡើយ។ ដូចគ្នានឹងការធ្វើការសិក្សាស្រាវជ្រាវ ដែលប្រើប្រាស់វិធីសាស្ត្រ សំណាកដទៃទៀតដែរ សវនកម្មបញ្ជីឈ្មោះបោះឆ្នោតនឹងមានភាពលម្អៀង នៃគំរូសំណាក និងគំរូមិនមែនសំណាក។ សវនកម្មបញ្ជីឈ្មោះបោះឆ្នោតនេះ មិនមានព័ត៌មានអំពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត ឬទិដ្ឋភាពផ្សេងៗនៃការបោះឆ្នោតនោះទេ។

គុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត

អត្រានៃការចុះឈ្មោះបោះឆ្នោត

សវនកម្មបញ្ជីឈ្មោះបោះឆ្នោតរកឃើញថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតភាគច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាបានទៅចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខ។ សវនកម្មបញ្ជីឈ្មោះនេះរកឃើញថា មានប្រជាពលរដ្ឋចំនួន ៨៩,៣ភាគរយ នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសបច្ចុប្បន្ននេះមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ មិនមានភាពខុសគ្នាច្រើនទេចំពោះអត្រាចុះឈ្មោះបោះឆ្នោតរវាងបុរស និងស្រី ក៏ដូចជាក្នុងទីប្រជុំជន និងជនបទ។ អត្រានៃការចុះឈ្មោះ ៨៩,៣ភាគរយ(ក្នុងចំណោមអ្នកផ្តល់ចម្លើយ ៩២,១% ដែលឆ្លើយថាបានចុះឈ្មោះ)នេះ គឺបង្ហាញអំពីភាពប្រសើរឡើងនៃការចុះឈ្មោះបើធៀបនឹងបញ្ជីឈ្មោះឆ្នាំ២០១៣ ដែលខុមហ្វ្រែលរកឃើញមានត្រឹមតែ ៨៦,៥ភាគរយប៉ុណ្ណោះ(ក្នុងចំណោមអ្នកផ្តល់ចម្លើយ ៩៧,៨% ឆ្លើយថាបានចុះឈ្មោះ)។



៨៩,៣ភាគរយ នៃពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលរស់នៅក្នុងប្រទេស បានចុះឈ្មោះរបស់ពួកគេក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦នេះ


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថាគាត់ថា គ.ជ.ប បានបង្ហាញបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់ខ្លួនថា មានចំនួនប្រជាពលរដ្ឋ ៧.៨៦៥.០៣៣នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ឬស្មើនឹង ៨១,៣៨ភាគរយ នៃចំនួនប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលបានប៉ាន់ប្រមាណសរុប។ ភាពលម្អៀងនៃទិន្នន័យរបស់ គជប ជាមួយលទ្ធផលរកឃើញរបស់ខុមហ្វ្រែលទំនងជាបណ្តាលមកពីកត្តាពីរយ៉ាង៖ តាមពិតទៅលទ្ធភាពដែលខុមហ្វ្រែលអាចធ្វើការសម្ភាសន៍ប្រជាពលរដ្ឋដើម្បីឱ្យឆ្លើយនឹងសំណួរ គឺអាចធ្វើបានចំពោះតែប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះ។ ដូច្នេះវាមិនបានរាប់បញ្ចូលនូវចំនួនប្រជាពលរដ្ឋខ្មែរចំណាកស្រុកឡើយ ហើយភាពត្រឹមត្រូវនៃវិធីសាស្ត្រ គឺត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណនូវចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។

ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោត

ដើម្បីវាស់វែងថា បញ្ជីឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវប៉ុណ្ណា ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដូចជា លេខអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ អាសយដ្ឋាន ការិយាល័យបោះឆ្នោត ដែលព័ត៌មាននេះ គឺជាព័ត៌មានត្រូវបានរក្សាទុកជាឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកផ្តល់ចម្លើយ ដែលពួកគាត់ប្រើប្រាស់ដើម្បីចុះឈ្មោះបោះឆ្នោត និងបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតរៀបគ្នាជាមួយព័ត៌មានដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ការផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវនេះ គឺបានបញ្ចូលគ្រប់ព័ត៌មានរបស់អ្នកផ្តល់ចម្លើយដែលបានចុះឈ្មោះ រាប់បញ្ចូលទាំងវិធីសាស្ត្រពីមនុស្សទៅបញ្ជី ឬពីបញ្ជីទៅមនុស្សផងដែរ។


គួរបញ្ជាក់ផងដែរថា ទិន្នន័យ ៣០ណាចត្រូវបានបញ្ចូលគ្នាគឺ ឈ្មោះ ភេទ និងថ្ងៃខែឆ្នាំកំណើត ត្រូវបានកត់ត្រាទុកជាមួយនឹងកម្រិតនៃភាពត្រឹមត្រូវខ្ពស់ ដែលមានកម្រិតច្រើនជាង៩៣ភាគរយ ចំពោះព័ត៌មាននៃអ្នកផ្តល់ចម្លើយម្នាក់ៗ។ ព័ត៌មានពាក់ព័ន្ធនឹងភេទ គឺមានភាពត្រឹមត្រូវរហូតដល់៩៩,៧ភាគរយ ទិន្នន័យពាក់ព័ន្ធនឹងឈ្មោះ គឺមានភាពត្រឹមត្រូវរហូតដល់ ៩៦,៨ភាគរយ និង៩៦ភាគរយ សម្រាប់ព័ត៌មានទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត ៩៥ភាគរយ ពាក់ព័ន្ធជាមួយព័ត៌មាននៃលេខ អ.ខ ឬ ង.អ និង ៩៧ភាគរយ ជាកម្រិតនៃភាពត្រឹមត្រូវនៃព័ត៌មានពាក់ព័ន្ធនឹងអាសយដ្ឋានស្នាក់នៅរបស់អ្នកផ្តល់ចម្លើយ។ ទីតាំងនៃការិយាល័យបោះឆ្នោត មានកម្រិតនៃភាព

ត្រឹមត្រូវជិត ៩៤.៦ភាគរយ។ កម្រិតនៃភាពត្រឹមត្រូវរបស់ទិន្នន័យនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាថា វាពិតជាមិនមានការភ័ន្តច្រឡំឡើយនៅថ្ងៃបោះឆ្នោត អំពីបញ្ហាថា តើការិយាល័យណាដែលអ្នកបោះឆ្នោតត្រូវទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។



រូបភាព១: កម្រិតនៃភាពត្រឹមត្រូវ

ជាថ្មីម្តងទៀត បើប្រៀបធៀបជាមួយការកើនឡើងនៃសវនកម្មបញ្ជីឈ្មោះឆ្នាំ២០១៣ កម្រិតនៃភាពត្រឹមត្រូវ ឬសុក្រិតភាពនៃបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦នេះ មានភាពត្រឹមត្រូវក្នុងកម្រិតខ្ពស់។ លទ្ធផលនៃការចុះឈ្មោះដោយប្រើប្រាស់ស្នាមម្រាមដៃ (ជីវមាត្រ) ដែលជាភិក្ខុខិតខំប្រឹងប្រែងរបស់ គ.ជ.ប កាលពីខែកញ្ញា រហូតដល់ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឱ្យឃើញថា ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ គឺមានភាពត្រឹមត្រូវស្ទើរតែគ្រប់ទិន្នន័យ។



រូបភាពទី២: ការប្រៀបធៀបការធ្វើសវនកម្មបញ្ជីឈ្មោះឆ្នាំ២០១៣ និង២០១៦

ការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត


ស្ទើរតែគ្រប់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត (៩៨ ភាគរយ) ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានពីបញ្ជីទៅមនុស្ស ត្រូវបានធ្វើការពិនិត្យ និង ផ្ទៀងផ្ទាត់ដោយខុមហ្វ្រែល គឺសុទ្ធតែជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។ មូលហេតុដែលភាគរយនៅសេសសល់មិនត្រូវបានពិនិត្យផ្ទៀងផ្ទាត់ គឺ ទី១ អ្នក សង្កេតការណ៍ (អ្នកទៅសម្ភាសន៍) មិនអាចស្វែងរកឃើញនូវទីតាំង ឬអាសយដ្ឋាន ដែលពួកគាត់រស់នៅដូចមានក្នុងបញ្ជី ទី២ ឈ្មោះមួយចំនួន មេភូមិមិនស្គាល់ ថាមិនមែនជាសមាជិកក្នុងភូមិរបស់ពួកគាត់ និងទី៣ ពួក គាត់ស្ទើរតែគ្រប់ពេលបានរស់នៅជាប្រចាំនៅអាសយដ្ឋានផ្សេងទៀត ហើយមេឃុំ-ចៅសង្កាត់មិនអាចបញ្ជាក់បាន។ ក្នុងចំណោមអ្នក ចុះឈ្មោះបោះឆ្នោតដែលមិនអាចពិនិត្យផ្ទៀងផ្ទាត់បានភាគច្រើន គឺអ្នកសង្កេតការណ៍ខុមហ្វ្រែលមិនអាចស្វែងរកទីតាំង ឬអាសយដ្ឋាន ដែលពួកគេបានចុះក្នុងបញ្ជី ហើយឈ្មោះទាំងនោះប្រធានភូមិបានបញ្ជាក់ថា មិនស្គាល់ និងមិនមែនជាសមាជិកភូមិនោះថែមទៀតផង និងករណីផ្សេងទៀត គឺពួកគេមិនបានស្នាក់នៅ ឬរស់នៅអចិន្ត្រៃយ៍នៅក្នុងអាសយដ្ឋាននោះ។



98%

អ្នកបោះឆ្នោតដែលមាន សុពលភាព

នៅក្នុងឆ្នាំ២០១៣ ផ្នែកតាមសវនកម្មបញ្ជីឈ្មោះបោះឆ្នោតដែលធ្វើឡើងដោយអង្គការនិកហ៊ិច និងអិនឌីអាយ បានរកឃើញ ថា ការធ្វើសវនកម្មបញ្ជីឈ្មោះអាចផ្ទៀងផ្ទាត់ព័ត៌មានបានតែ ៨១ភាគរយ ប៉ុណ្ណោះដែលអាចបញ្ជាក់បាន ឬមានសុពលភាព។ នេះមាន ន័យថាបើធ្វើការផ្ទៀងផ្ទាត់ទិន្នន័យរវាងការរកឃើញក្នុងឆ្នាំ២០១៣ ជាមួយនឹងសវនកម្មបញ្ជីឈ្មោះដែលធ្វើដោយខុមហ្វ្រែលឆ្នាំ ២០១៦នេះ គឺឃើញថា មានភាពប្រសើរជាងមុនរហូតដល់ ១៧ភាគរយ និងមានកំណត់ត្រាទិន្នន័យព័ត៌មានត្រឹមត្រូវជាង។




រូបភាពទី៣: ប្រៀបធៀបការផ្ទៀងផ្ទាត់បញ្ជីឈ្មោះឆ្នាំ២០១៣ និង២០១៦

ទស្សនៈអំពីការចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត


ការចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦

- ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់ក្នុងវិធីសាស្ត្រពីមុនស្យូបទៅបញ្ជីចំនួន ៩២.១% បានអះអាងថា ពួកគេបានចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតក្នុងខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
- អ្នកផ្តល់ចម្លើយដែលបានចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងអ្នកដែលបានចុះឈ្មោះ (ទាំងពីរវិធីសាស្ត្រ) ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បានឱ្យដឹងថា ពួកគេទទួលបានពិសោធន៍ល្អថ្មីៗ តាមរយៈការប្រើស្នាមក្រយៅដែលសម្រាប់ការចុះឈ្មោះបោះឆ្នោត ដែលមានភាពប្រសើរជាងការចុះឈ្មោះកន្លងមក។ មានចំនួនតែ ២ភាគរយ នៃអ្នកផ្តល់ចម្លើយតែប៉ុណ្ណោះ ដែលបានលើកឡើងថា ពួកគេបានជួបប្រទះនឹងបញ្ហាលំបាកក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។
- ៩នាក់ ក្នុងចំណោម ១០នាក់(៩៣ភាគរយ)នៃអ្នកផ្តល់ចម្លើយដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនេះ បានប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដើម្បីចុះឈ្មោះបោះឆ្នោត(រួមបញ្ចូលការប្រើប្រាស់អត្តសញ្ញាណប័ណ្ណទាំង៣ប្រភេទ)។ នេះបង្ហាញពីការកើនឡើងនៃការប្រើប្រាស់ឯកសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត បើប្រៀបធៀបសំនុំកម្មបញ្ជីបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលលទ្ធផលមានត្រឹមតែ ៥៧.៣ភាគរយ តែប៉ុណ្ណោះ។



រូបភាពទី៤: ឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតពីអ្នកចុះឈ្មោះ


- ក្នុងចំណោម ៧.៣ភាគរយ នៃអ្នកមិនបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីចុះឈ្មោះបោះឆ្នោត មាន៤២.២ភាគរយ លើកឡើងថា ពួកគេបានស្នើសុំអត្តសញ្ញាណប័ណ្ណហើយ តែមិនទាន់ទទួលបាន ខណៈដែល ៤០.៣ភាគរយ ផ្សេងទៀតបានបាត់បង់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ)ទៅវិញ។



រូបភាពទី៥: ហេតុផលដែលមិនបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ក្នុងការចុះឈ្មោះបោះឆ្នោត


ការតាំងចិត្តចេញទៅបោះឆ្នោត

អ្នកផ្តល់ចម្លើយយ៉ាងច្រើនលើសលប់ (រួមទាំងអ្នកដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត) បាននិយាយថា ពួកគេមានបំណង និងតាំងចិត្តចូលរួមបោះឆ្នោតនាពេលខាងមុខ។ ការបង្ហាញការប្តេជ្ញាចិត្តថានឹងទៅបោះឆ្នោតរបស់ពួកគេគឺលម្អៀងគ្នាបន្តិចរវាងអ្នករស់នៅក្នុងទីក្រុង និងអ្នករស់នៅក្នុងជនបទ។



រូបភាពទី៦: ការចូលរួមទៅបោះឆ្នោត (ទាំងពីរវិធីសាស្ត្រ)

អ្នកបោះឆ្នោត ត្រូវយកមកជាមួយនូវឯកសារសម្រាប់ការបោះឆ្នោត ពេលទៅកាន់ការិយាល័យបោះឆ្នោតក្នុងពេលបោះឆ្នោត។ ការស្ទង់មតិបានបង្ហាញថា ៨៥.៥ភាគរយ នៃអ្នកផ្តល់ចម្លើយ ពួកគាត់បានដឹងអំពីឯកសារសម្រាប់កាន់យកទៅបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោត។ ទោះជាយ៉ាងណា មានចំនួនតិចតួចតែប៉ុណ្ណោះនៃអ្នកផ្តល់ចម្លើយដែលមិនទាន់យល់ដឹងអំពីឯកសារជំនួសនៅពេលដែលពួកគេបានបាត់ ឬគ្មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។




រូបភាពទី៧: ចំណេះដឹងទាក់ទងឯកសារសម្រាប់ទៅបោះឆ្នោត

ការយល់ដឹងអំពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត


យោងលើមាត្រា១២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានលក្ខខណ្ឌដូចជា៖ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតមានទីលំនៅ/ទីសំណាក់ក្នុងឃុំ សង្កាត់ដែលជាទីកន្លែងទៅបោះឆ្នោត មិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ និងវិកលចរិត។ មានតែប្រជាពលរដ្ឋដែលស្របតាមលក្ខខណ្ឌខាងលើ ហើយទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះដោយខ្លួនឯងទេ ទើបអាចមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧។ ទោះបីជា គ.ជ.ប បានផ្តល់ រយៈពេល ៩០ថ្ងៃ (០១ កញ្ញា ដល់ ៣០ វិច្ឆិកា ២០១៦) ដើម្បីឱ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើនបានពន្យារពេល មិនមកចុះឈ្មោះនៅពេលចាប់ផ្តើមដំបូងនោះឡើយ ហើយគេឃើញមានគ្រោះទឹកជំនន់កើតឡើងនៅតាមការិយាល័យចុះឈ្មោះមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោត។

- គួរឱ្យសោកស្តាយ អ្នកផ្តល់ចម្លើយច្រើនជាងពាក់កណ្តាលដែលនិយាយថា មិនបានចុះឈ្មោះបោះឆ្នោត (៦៧.៤ ភាគរយ) បានឱ្យដឹងថា ពួកគេពិតជាមិនបានព្យាយាមទៅចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតនោះទេ។ មានតែ ៣២.៦ភាគរយ ដែលបានឆ្លើយថា ពួកគាត់បានព្យាយាមទៅចុះឈ្មោះបោះឆ្នោត។



រូបភាពទី៨ ព្យាយាមទៅចុះឈ្មោះក្នុងចំណោមអ្នកមិនបានចុះឈ្មោះ

- ២៩.១ភាគរយ នៃអ្នកផ្តល់ចម្លើយដែលមិនបានចុះឈ្មោះបោះឆ្នោត បានឆ្លើយថា ពួកគេរស់នៅឯទីតាំងដែលមិនអាចទៅចុះឈ្មោះបោះឆ្នោតបាន។ ហើយ ២៣.៣ភាគរយ ផ្សេងទៀតលើកឡើងថា ពួកគេមិនអាចទៅចុះឈ្មោះបោះឆ្នោតបានដោយសារមានជម្ងឺ ឬពិការភាព និងមានវ័យចាស់ ជាជនជរា ខណៈដែល ១១.៩ភាគរយ មិនបានចុះឈ្មោះបោះឆ្នោតដោយសារតែពួកគេគ្មានឯកសារត្រឹមត្រូវ។




រូបភាពទី៩ ហេតុផលដែលមិនចុះឈ្មោះបោះឆ្នោត

- ៧០.៤ភាគរយ នៃអ្នកផ្តល់ចម្លើយដែលមិនបានទៅចុះឈ្មោះបោះឆ្នោត លើកឡើងថា ពួកគេបានចុះឈ្មោះរួចហើយ ក្នុងការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក។

ចំណេះដឹងអំពីការបោះឆ្នោត និងប្រភពព័ត៌មាន


ប្រភពព័ត៌មាន

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ យល់ដឹងអំពីដំណើរការចុះឈ្មោះបោះឆ្នោត។ មេភូមិត្រូវបានពួកគេឆ្លើយថា ជាប្រភពព័ត៌មាន ឬជាអ្នកផ្តល់ព័ត៌មានយ៉ាងសំខាន់បំផុតទាក់ទងរឿងចុះឈ្មោះបោះឆ្នោត (គិតបញ្ចូលទាំងប្រជាពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោតផងដែរ)។



រូបភាពទី១០ ប្រភពព័ត៌មានសម្រាប់ចុះឈ្មោះបោះឆ្នោត


ទោះបីយ៉ាងនេះក្តី វាមានភាពខុសគ្នា (ភាគរយ) បន្តិចបន្តួចតែប៉ុណ្ណោះក្នុងការទទួលព័ត៌មាន ដែលផ្តល់ដោយអ្នកផ្តល់ចម្លើយ រវាងអ្នករស់នៅក្នុងទីជនបទ ឬទីប្រជុំជន និងភេទ(ប្រុស ស្រី) របស់អ្នកផ្តល់ចម្លើយ។ ជាទូទៅ មេភូមិត្រូវបានគេចាត់ទុកថា ជាប្រភពព័ត៌មានចម្បង ហើយអ្នកផ្តល់ចម្លើយជាបុរសបានទទួលព័ត៌មានពីមេភូមិ (៣៦ភាគរយ) មានចំនួនច្រើនជាងអ្នកផ្តល់ចម្លើយដែលជាភេទស្រី (ដែលមានត្រឹមតែ ២២ភាគរយ)។ និន្នាការខុសគ្នានៃការទទួលបានព័ត៌មាននេះ ប្រហែលមកពីឱកាសនៃការទទួលបានព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតតាមរយៈទូរទស្សន៍ វិទ្យុ រវាងចំណាត់ក្រុមប្រជាជនទាំងនោះ។



រូបភាពទី១១ ប្រភពព័ត៌មានលើបញ្ជីឈ្មោះបោះឆ្នោត តាមក្រុមនីមួយៗ

ចំណេះដឹងអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

រយៈពេលតិចជាង៦ខែ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋភាគច្រើនមិនដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ។ មានតែ ១៦.៤ភាគរយនៃអ្នកផ្តល់ចម្លើយប៉ុណ្ណោះ បានដឹងពីកាលបរិច្ឆេទនោះយ៉ាងត្រឹមត្រូវ។ ច្រើនជាងពាក់កណ្តាលផ្សេងទៀតនៃអ្នកផ្តល់ចម្លើយ (៥៥.៨ភាគរយ) មិនដឹងបន្តិចទាល់តែសោះនូវកាលបរិច្ឆេទនោះ ហើយ ២៣.២ភាគរយបានដឹងខ្លះ ដូចជាថ្ងៃ ឬខែ ឬឆ្នាំ។ នេះបង្ហាញឱ្យឃើញថាការធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានអំពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជារឿងសំខាន់ត្រូវធ្វើ និងយកចិត្តទុកដាក់ខ្ពស់មុនថ្ងៃបោះឆ្នោតមកដល់។



រូបភាពទី១៣ ការយល់ដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ឧបសម្ព័ន្ធ១ ទម្រង់សំណួរសម្រាប់ធ្វើការសម្ភាសន៍

ទម្រង់សំណួរសម្ភាសន៍ប្រជាពលរដ្ឋក្នុងវិធីសាស្ត្រ «ពិមនុស្សទៅបញ្ជី»

ទម្រង់សំណួរសម្ភាសន៍តាមវិធីសាស្ត្រពិមនុស្សទៅបញ្ជី



គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និង យុត្តិធម៌លើកម្ពុជា

ទម្រង់សាកសួរព័ត៌មានអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត (ពិមនុស្សទៅបញ្ជី)

ឈ្មោះអ្នកសម្ភាសន៍		ហត្ថលេខា អ្នកសម្ភាសន៍	
ខេត្ត/រាជធានី		ស្រុក/ខណ្ឌ/ក្រុង	
ឃុំ/សង្កាត់		ភូមិ	
លេខអ្នកផ្តល់ចម្លើយទី (១ ដល់ ១៧)		លេខតំបន់	

ជំនើរការជ្រើសរើសអ្នកឆ្លើយតប

ជំហានទី១៖ ធ្វើកំណត់សម្គាល់អំពីអ្នកផ្តល់បទសម្ភាសន៍ ។ នៅក្នុងផ្ទះនីមួយៗ វាជាការងាររបស់អ្នកដែលត្រូវ
ជ្រើសរើសនរណាម្នាក់ក្នុងផ្ទះនោះដោយមិនប្រាកដទុក (ដោយចៃដន្យ) ដែលជាអ្នកមានសិទ្ធិបោះ
ឆ្នោតមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ (អ្នកកើតមុនឬត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៩)។ អ្នក
ដែលត្រូវជ្រើសរើសនេះនឹងក្លាយជាអ្នកផ្តល់ចម្លើយក្នុងការសម្ភាសន៍ ។

ការសម្ភាសន៍នេះត្រូវតែធ្វើជាមួយ (ត្រូវមើលលើតារាង ក៤)	☐	1. អ្នកដែលមានអាយុច្រើនជាងគេ ជាស្រ្តីក្នុងផ្ទះនោះ
	☐	2. អ្នកដែលមានអាយុចាស់ជាងគេ ជាបុរសក្នុងផ្ទះនោះ
	☐	3. អ្នកដែលមានអាយុក្មេងជាងគេ ជាស្រ្តីនៅក្នុងផ្ទះ
	☐	4. អ្នកដែលមានអាយុក្មេងជាងគេ ជាបុរសនៅក្នុងផ្ទះ

ជំហានទី២៖ ចូលទៅក្នុងផ្ទះ ហើយចាប់ផ្តើមណែនាំខ្លួនឯងទៅកាន់ម្ចាស់ផ្ទះខាងលើ។ នៅពេលដែលអ្នកបាន
រកឃើញផ្ទះដែលអ្នកត្រូវសម្ភាសន៍ហើយ និងឃើញមានមនុស្សនៅទីនោះ អ្នកត្រូវណែនាំអំពីខ្លួន
ឯងដោយប្រើពាក្យពេចន៍ដូចខាងក្រោម៖

- សួស្តី ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....
- ខ្ញុំមកពីអង្គការខុមហ្វ្រែល ដែលជាអង្គការសង្គមស៊ីវិល ធ្វើការងារផ្នែកសង្កេតការបោះឆ្នោត និង
ជាអង្គការមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយ
- នេះជា«កាតសំគាល់ខ្លួន»របស់ខ្ញុំដែលទទួលស្គាល់ដោយ គ.ជ.ប និងអង្គការខុមហ្វ្រែល
- ខ្ញុំមកនេះមិនមែនក្នុងនាមជាអ្នកតំណាង ឬធ្វើការឲ្យរាជរដ្ឋាភិបាល ឬគណបក្សនយោបាយណា
មួយឡើយ
- យើងខ្ញុំមកនេះ គឺស្វែងយល់ព័ត៌មានមួយចំនួនទាក់ទងការចុះឈ្មោះបោះឆ្នោតថាគឺ៖

- អ្នកបានចុះឈ្មោះឬនៅ?
- អ្នកកាន់ឯកសារអ្វីទៅចុះឈ្មោះបោះឆ្នោត?
- លទ្ធផលដែលបានមកពីការសិក្សានេះ នឹងជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការកែលម្អ និងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះនាពេលខាងមុខ
- សមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នក នឹងត្រូវអនុញ្ញាតសុំជួបសម្ភាសន៍ ពេលបន្តិចទៀត
- តើអ្នកអាចជួយប្រាប់ឈ្មោះសមាជិកគ្រួសារ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង (អ្នកកើតមុន ឬ ត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៩) បានទេ?
- តារាងសមាជិកគ្រួសារ (ស្រង់ឈ្មោះសមាជិកគ្រួសារ អ្នកដែលអាចផ្តល់បទសម្ភាសន៍)

ល.រ	ឈ្មោះ	ភេទ	អាយុ	អ្នកផ្តល់ ចម្លើយ	ជួបសម្ភាសន៍	
					ពេលជួប	ថ្ងៃខែឆ្នាំ
១		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
២		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៣		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៤		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៥		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៦		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៧		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៨		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
៩		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....
១០		☐ ១.ប្រុស		☐	លើកទី១	/...../.....
		☐ ២.ស្រី			លើកទី២	/...../.....

ជំហានទី៣៖ អ្នកត្រូវជ្រើសរើសឈ្មោះអ្នកណាម្នាក់ចេញពីតារាងដោយផ្អែកតាមភូតាខាងលើក្នុងជំហានទី១ និងចាប់ផ្តើមសុំការអនុញ្ញាតដើម្បីសួរសំណួរ

តើឈ្មោះ..... នេះកំពុងតែមានវត្តមាននៅក្នុងផ្ទះនេះដែរទេ?

☐ បើសិន វត្តមាន	តើខ្ញុំអាចសម្ភាសន៍អ្នកដែលមានឈ្មោះនេះបានដែរ ឬទេ?
☐ បើសិន អវត្តមាន	តើគាត់នឹងត្រឡប់មកវិញនៅថ្ងៃនេះ នៅម៉ោងប៉ុន្មានដែរ? (ឬថា ថ្ងៃស្អែក ឬថ្ងៃខានស្អែក?) (អ្នកសង្កេតការណ៍ត្រូវណាត់ជួបគាត់នៅម៉ោងណាមួយក្នុងពេលអ្នកចុះសម្ភាសន៍ ឬក្រោយពេលកំណត់នៃការចុះសម្ភាសន៍មួយថ្ងៃ) ប្រសិនបើចម្លើយ បាទ ៖ សូមលោក/អ្នកម៉ឺង/បង/ប្អូន ជួយប្រាប់/ផ្តាំទៅគាត់ផងថាខ្ញុំនឹងមកសម្ភាសន៍គាត់លើកក្រោយទៀត ។ ប្រសិនបើអ្នកនៅតែមិនអាចជួប អ្នកត្រូវផ្តល់ចម្លើយនោះទៀត នៅពេលដែលអ្នកមកលើកក្រោយ (ពីរលើកយ៉ាងតិច) អ្នកត្រូវជំនួសផ្ទះនេះដោយផ្ទះដទៃ នៅចុងបញ្ចប់បំផុតដោយប្រើប្រាស់រូបមន្តគម្លាតដដែល ។ សូមអរគុណលោក/អ្នកម៉ឺង/បង/ប្អូនច្រើន ! ខ្ញុំត្រូវទៅផ្ទះផ្សេងបន្ទាប់ទៀតហើយ

ករណីអ្នកដែលនឹងត្រូវផ្តល់ចម្លើយជាមនុស្សផ្សេងគ្នាដែលអ្នកធ្លាប់បានជួបពីមុនមក អ្នកត្រូវធ្វើការណែនាំខ្លួនម្តងទៀត

- សួស្តី ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....
- ខ្ញុំមកពីអង្គការខុមហ្វ្រែល ដែលជាអង្គការសង្គមស៊ីវិល ធ្វើការងារផ្នែកអង្កេតការបោះឆ្នោត និងជាអង្គការមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយ
- នេះជា«កាតសំគាល់ខ្លួន»របស់ខ្ញុំដែលទទួលស្គាល់ដោយ គ.ជ.ប និងអង្គការខុមហ្វ្រែល
- ខ្ញុំមកនេះមិនមែនក្នុងនាមជាអ្នកតំណាង ឬធ្វើការឲ្យរាជរដ្ឋាភិបាល ឬគណបក្សនយោបាយណាមួយឡើយ
- យើងខ្ញុំមកនេះ គឺស្វែងយល់ព័ត៌មានមួយចំនួនទាក់ទងការចុះឈ្មោះបោះឆ្នោតថាតើ៖
 - អ្នកបានចុះឈ្មោះឬនៅ?
 - អ្នកកាន់ឯកសារអ្វីទៅចុះឈ្មោះបោះឆ្នោត?
- លទ្ធផលដែលបានមកពីការសិក្សានេះ នឹងជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការកែលម្អ និងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះនាពេលខាងមុខ
- តើអ្នកអនុញ្ញាតឲ្យខ្ញុំសុំពេលវេលា ៣០ ទៅ ៤៥នាទី ដើម្បីសម្ភាសន៍ផងបានទេ?

(ករណីអនុញ្ញាត អ្នកត្រូវបំពេញតារាង A1 ដល់ A3 និងចាប់ផ្តើមបន្តការសាកសួរតាមសំណួរចាប់ពីទី១)

A1	ការមកសាកសួរ រហូតដល់បានសម្រេច តើអ្នកបានមកផ្ទះនេះប៉ុន្មានដងហើយ?	
-----------	---	-------

ទម្រង់សំណួរសម្ភាសន៍តាមវិធីសាស្ត្រពីមនុស្សទៅបញ្ជី

A2	កាលបរិច្ឆេទនៃការសម្ភាសន៍ (អ្នកសួរ) បញ្ចូលថ្ងៃ ខែ ឆ្នាំនៃការធ្វើបទសម្ភាសន៍។ ខាងក្រោមនេះ គឺជាឧទាហរណ៍នៃការសរសេរ។ ករណីការសម្ភាសន៍នៅចំថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដូច្នេះអ្នកត្រូវបញ្ចូលថា ១២/វិច្ឆិកា/ ២០១៦ (ថ្ងៃ ខែ ឆ្នាំ)។	ថ្ងៃ	ខែ	ឆ្នាំ
				២០១៦
A3	ពេលវេលានៅពេលអ្នកចាប់ផ្តើមសម្ភាសន៍ អ្នកសម្ភាសន៍៖ ត្រូវបញ្ចូលម៉ោង និងនាទី នៃ ការចាប់ផ្តើមសម្ភាសន៍ (ប្រើម៉ោង២៤)	ម៉ោង		នាទី
				

ចាប់ផ្តើមធ្វើបទសម្ភាសន៍

សំណួរ

ព័ត៌មានទូទៅអំពីការចុះឈ្មោះបោះឆ្នោត	
1. តើអ្នកធ្លាប់បានចុះឈ្មោះបោះឆ្នោត កាលពីលើកមុនៗដែរទេ? (មុនឆ្នាំ២០១៥)	☐ 1. ធ្លាប់ ☐ 2. មិនធ្លាប់ ☐ 99. បដិសេធមិនឆ្លើយ
2. តើអ្នកបានចុះឈ្មោះបោះឆ្នោតនៅក្នុង ឆ្នាំ២០១៦ (ចាប់ពីថ្ងៃទី១កញ្ញា ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦) ដែរឬទេ?	☐ 1. បានចុះ ☐ 2. មិនបានចុះទេ (រំលងទៅសំណួរទី៦) ☐ 99. បដិសេធមិនឆ្លើយ
3. តើឯកសារអ្វីខ្លះដែលអ្នកបានប្រើប្រាស់ចុះឈ្មោះបោះឆ្នោតកាលនោះ? (ថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦)។ (សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)	☐ 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ១ ☐ 2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ២ ☐ 3. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ៣ ☐ 4. ឯកសារបញ្ជាក់អត្តសញ្ញាណប្រើឲ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ☐ 5. សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ ☐ 6. លិខិតបញ្ជាក់ទៅទីលំនៅ ☐ 7. មិនបានប្រើប្រាស់ឯកសារអ្វីទាំងអស់ ☐ 8. ផ្សេងៗ (សូមបញ្ជាក់) _____ ☐ 9. មិនចាំ ☐ 99. បដិសេធមិនឆ្លើយ

3.1 (សម្រាប់អ្នកផ្តល់ចម្លើយដែលមិនមានអត្តសញ្ញាណប័ណ្ណ ក្នុងសំណួរទី៣ ត្រង់ចម្លើយទី១ ដល់ទី៣) តើហេតុអ្វីបានជាអ្នកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ? (សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)	<table border="1"> <tr> <td>☐</td> <td>1. វាបានបាត់ទៅហើយ</td> </tr> <tr> <td>☐</td> <td>2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ</td> </tr> <tr> <td>☐</td> <td>3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក</td> </tr> <tr> <td>☐</td> <td>4. ខ្ញុំទៅធ្វើវារួចហើយ ប៉ុន្តែមិនទាន់ទទួលបានវាទេ</td> </tr> <tr> <td>☐</td> <td>5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ</td> </tr> <tr> <td></td> <td>6. ខ្ញុំរស់នៅក្រៅ (គ្មានពេល)</td> </tr> <tr> <td></td> <td>7. ខ្ញុំគ្មានលុយធ្វើ</td> </tr> <tr> <td></td> <td>98. មិនដឹង</td> </tr> <tr> <td></td> <td>99. បដិសេធមិនឆ្លើយ</td> </tr> </table>	☐	1. វាបានបាត់ទៅហើយ	☐	2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ	☐	3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក	☐	4. ខ្ញុំទៅធ្វើវារួចហើយ ប៉ុន្តែមិនទាន់ទទួលបានវាទេ	☐	5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ		6. ខ្ញុំរស់នៅក្រៅ (គ្មានពេល)		7. ខ្ញុំគ្មានលុយធ្វើ		98. មិនដឹង		99. បដិសេធមិនឆ្លើយ
☐	1. វាបានបាត់ទៅហើយ																		
☐	2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ																		
☐	3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក																		
☐	4. ខ្ញុំទៅធ្វើវារួចហើយ ប៉ុន្តែមិនទាន់ទទួលបានវាទេ																		
☐	5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ																		
	6. ខ្ញុំរស់នៅក្រៅ (គ្មានពេល)																		
	7. ខ្ញុំគ្មានលុយធ្វើ																		
	98. មិនដឹង																		
	99. បដិសេធមិនឆ្លើយ																		
4.1 តើខ្ញុំអាចសុំមើលឯកសារដែលអ្នកបានប្រើប្រាស់សម្រាប់ចុះឈ្មោះបានឬទេ?	<table border="1"> <tr> <td>☐</td> <td>1. បាន (រំលងទៅសំណួរទី៥)</td> </tr> <tr> <td>☐</td> <td>2. មិនបានទេ</td> </tr> </table>	☐	1. បាន (រំលងទៅសំណួរទី៥)	☐	2. មិនបានទេ														
☐	1. បាន (រំលងទៅសំណួរទី៥)																		
☐	2. មិនបានទេ																		
4.2 បើសិនជាអ្នកមិនអនុញ្ញាតឱ្យមើលទេ តើអ្នកអាចប្រាប់ពីមូលហេតុបានឬទេ? (អ្នកសម្ភាសត្រូវព្យាយាមរកវិធីសាស្ត្រពន្យល់ និងស្នើសុំមើលឯកសារ និងសូមកុំអានចម្លើយ) (សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)	<table border="1"> <tr> <td>☐</td> <td>1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្សប្លែកមុខទេ</td> </tr> <tr> <td>☐</td> <td>2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ</td> </tr> <tr> <td>☐</td> <td>3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)</td> </tr> <tr> <td>☐</td> <td>4. ផ្សេងៗ (សូមបញ្ជាក់) _____</td> </tr> <tr> <td>☐</td> <td>98. មិនដឹង</td> </tr> <tr> <td>☐</td> <td>99. បដិសេធមិនឆ្លើយ</td> </tr> </table>	☐	1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្សប្លែកមុខទេ	☐	2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ	☐	3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)	☐	4. ផ្សេងៗ (សូមបញ្ជាក់) _____	☐	98. មិនដឹង	☐	99. បដិសេធមិនឆ្លើយ						
☐	1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្សប្លែកមុខទេ																		
☐	2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ																		
☐	3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)																		
☐	4. ផ្សេងៗ (សូមបញ្ជាក់) _____																		
☐	98. មិនដឹង																		
☐	99. បដិសេធមិនឆ្លើយ																		
5. តើខ្ញុំអាចសុំមើលបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ចុងសន្លឹក) បានដែរឬទេ? (រកវិធីសាស្ត្រព្យាយាមពន្យល់សុំមើលឯកសារ)	<table border="1"> <tr> <td>☐</td> <td>1. បាន (ត្រូវកត់ត្រាលេខបង្កាន់ដៃចូល ហើយរំលងទៅសួរសំណួរទី១០) លេខ៖ _____</td> </tr> <tr> <td>☐</td> <td>2. មិនបាន, ខ្ញុំមិនធ្លាប់បានទទួលវាទេ (រំលងទៅសួរសំណួរទី១០)</td> </tr> </table>	☐	1. បាន (ត្រូវកត់ត្រាលេខបង្កាន់ដៃចូល ហើយរំលងទៅសួរសំណួរទី១០) លេខ៖ _____	☐	2. មិនបាន, ខ្ញុំមិនធ្លាប់បានទទួលវាទេ (រំលងទៅសួរសំណួរទី១០)														
☐	1. បាន (ត្រូវកត់ត្រាលេខបង្កាន់ដៃចូល ហើយរំលងទៅសួរសំណួរទី១០) លេខ៖ _____																		
☐	2. មិនបាន, ខ្ញុំមិនធ្លាប់បានទទួលវាទេ (រំលងទៅសួរសំណួរទី១០)																		

☐	3. មិនបាន, វាបានបាត់ទៅហើយ (រំលងទៅសំណួរទី១០)
☐	99. បដិសេធមិនឆ្លើយ (រំលងទៅសំណួរទី១០)

(សម្រាប់អ្នកសម្ភាសន៍)៖ ពីសំណួរទី៦ ដល់សំណួរទី៩ គឺសម្រាប់សួរអ្នកមិនបានចុះឈ្មោះបោះឆ្នោតប៉ុណ្ណោះ

6. បើអ្នកមិនបានចុះឈ្មោះបោះឆ្នោតទេ តើអ្នក បានព្យាយាមទៅចុះឈ្មោះបោះឆ្នោតដែរឬទេ?	☐	1. ធ្លាប់
	☐	2. មិនធ្លាប់
	☐	99. បដិសេធមិនឆ្លើយ

7.1 បើអ្នកមិនបានចុះឈ្មោះបោះឆ្នោតទេ តើបណ្តាលមក ពីមូលហេតុអ្វីខ្លះ? (សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)	☐	1. ខ្ញុំធ្លាប់ចុះឈ្មោះរួចហើយកាលពីអាណត្តិ មុន
	☐	2. ខ្ញុំមិនយល់អំពីរបៀបចុះឈ្មោះបោះឆ្នោត
	☐	3. ខ្ញុំមិនបានដឹងអំពីពេលវេលានៃការចុះ ឈ្មោះបោះឆ្នោត
	☐	4. នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតមានភាព ស្មុគស្មាញពេក
	☐	5. ខ្ញុំមិនមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់ គ្រាន់ដែលតម្រូវដោយច្បាប់ (ដូចជា៖ អ.ខ ឬ ឯ.អ...)
	☐	6. មន្ត្រីចុះឈ្មោះបានទាមទារឯកសារដែល មិនមានតម្រូវដោយច្បាប់។
	☐	7. ខ្ញុំមិនអាចស្វែងរកសាក្សីពីរនាក់បានដើម្បី ធ្វើ ឯ.អ
	☐	8. ខ្ញុំត្រូវបានអាជ្ញាធរបដិសេធមិនព្រមចេញ ឯ .អ ឲ្យ។
	☐	9. ត្រូវបានអាជ្ញាធរបដិសេធចេញលិខិត បញ្ជាក់ទីលំនៅឲ្យ
	☐	10. ចម្ងាយពីផ្ទះខ្ញុំទៅការិយាល័យបោះឆ្នោត ឆ្ងាយ/ពិបាកធ្វើដំណើរ
	☐	11. មិនចាប់អារម្មណ៍នឹងរឿងបោះឆ្នោត
	☐	12. ជាប់រវល់ខ្លាំង
	☐	13. ឈឺ/ពិការ/ជរា
	☐	14. ត្រូវបានគេគំរាមកំហែង/ដាក់សម្ពាធន

	☐ 15. កាលនោះខ្ញុំមិនទាន់គ្រប់រាយចុះឈ្មោះ ☐ 16. ផ្សេងៗ (សូមបញ្ជាក់) _____ ☐ 98. មិនដឹង ☐ 99. បដិសេធមិនឆ្លើយ
7.2 សូមពន្យល់បន្ថែម (សរសេរចូលនូវសម្តី/ចំណើយដែលគាត់បានប្រាប់)	
8.1 តើអ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែរ ឬទេ?	☐ 1. ខ្ញុំមាន, ប្រភេទទី 1 (រំលងទៅសំណួរ 8.3) ☐ 2. ខ្ញុំមាន, ប្រភេទទី 2 (រំលងទៅសំណួរ 8.3) ☐ 3. ខ្ញុំមាន, ប្រភេទទី 3 (រំលងទៅសំណួរ 8.3) ☐ 4. ខ្ញុំមិនមាន ☐ 5. បដិសេធមិនឆ្លើយ
8.2 ហេតុអ្វីបានជាអ្នកមិនមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ? (អាចជ្រើសរើសចម្លើយបានច្រើន)	☐ 1. វាបានបាត់ទៅហើយ ☐ 2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ ដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ☐ 3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរវាពិបាកពេក ☐ 4. ខ្ញុំទៅធ្វើវាហើយ ប៉ុន្តែមិនទាន់បានទទួល វានៅឡើយទេ ☐ 5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ ណ្ណនេះទេ 6. ខ្ញុំរស់នៅក្រៅ (គ្មានពេល) 7. ខ្ញុំគ្មានលុយធ្វើ 99. មិនដឹង 99. បដិសេធមិនឆ្លើយ
8.3 តើពេលនេះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅ ជាមួយអ្នកដែរទេ?	☐ 1. នៅជាមួយ ☐ 2. មិននៅជាមួយទេ (សូរបញ្ជាក់អំពីមូល ហេតុ)

9. តើខ្ញុំអាចសុំមើលឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកបានទេ?

☐	1. បាន
☐	2. ទេ មិនបានទេ

ព័ត៌មានអំពីទិន្នន័យរបស់អ្នកផ្តល់ចំណើយទាំងអស់ (សូរទាំងអ្នកបានចុះ និងមិនបានចុះឈ្មោះបោះឆ្នោត)

អ្នកសម្ភាសន៍៖ (សូមកត់ត្រាព័ត៌មានក្នុង អ.ខ ឬ ឯ.អ ដែលពួកគាត់បានប្រើប្រាស់ដើម្បីយកទៅចុះបោះឆ្នោត ដោយបំពេញវាចូលទៅក្នុងតារាងដូចខាងក្រោម៖

ក្រុមការងាររបស់ខុមហ្វ្រែល ៖ 1) ត្រូវ/ដូចគ្នា ២) មិនដូច/មិនពេញលេញ ៣) គ្មានព័ត៌មាន

10. សូមជ្រើសរើសឯកសារដែលអ្នកស្រង់ព័ត៌មានចូលក្នុងតារាងខាងក្រោម។
(អាចជ្រើសរើសចម្លើយបានច្រើន)

☐	1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)
☐	2. ឯកសារបញ្ជាក់អត្តសញ្ញាណប្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ)
	3. សំបុត្របញ្ជាក់កំណើត
	4. សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ
	5. លិខិតបញ្ជាក់ទីលំនៅ
	6. ឆ្លើយផ្ទាល់មាត់
	7. ផ្សេងៗ (សូមបញ្ជាក់)

ល.រ	ព័ត៌មានអ្នកផ្តល់ចម្លើយ	A.នៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណ (បំពេញចូលដោយអ្នកសម្ភាសន៍)	B. ក្នុងបញ្ជីឈ្មោះបោះឆ្នោត (សម្រាប់មន្ត្រីស្នាក់ការកណ្តាល)	លេខកូដ (សម្រាប់មន្ត្រីស្នាក់ការកណ្តាល)		
11.	លេខ អ.ខ ☐ / ឯ.អ ☐			1	2	3
12.	ឈ្មោះ	គោត្តនាម	គោត្តនាម	1	2	3
		នាមខ្លួន	នាមខ្លួន			
13.	ថ្ងៃខែឆ្នាំកំណើត	ថ្ងៃ	ថ្ងៃ	1	2	3
		ខែ	ខែ			
		ឆ្នាំ	ឆ្នាំ			

ទម្រង់សំណួរសម្ភាសន៍តាមវិធីសាស្ត្រពីមនុស្សទៅបញ្ជី

14.	ភេទ	1. ប្រុស ☐	2. ស្រី ☐	1. ប្រុស ☐	2. ស្រី ☐	1	2	3
15.	អាសយដ្ឋាន	ភូមិ		ភូមិ		1	2	3
		ឃុំ/សង្កាត់		ឃុំ/សង្កាត់				
		ខេត្ត/រាជធានី		ខេត្ត/រាជធានី				
16.	ការិយាល័យបោះឆ្នោត	ឈ្មោះការិយាល័យ		ឈ្មោះការិយាល័យ		1	2	3
		លេខការិយាល័យ		លេខការិយាល័យ				

អ្នកផ្តល់ចម្លើយដែលមិនបានទៅចុះឈ្មោះបោះឆ្នោត (រំលងសំណួរទី 17.1 ដល់ 17.3)

បទពិសោធន៍ក្នុងការចុះឈ្មោះបោះឆ្នោត (សម្រាប់អ្នកដែលបានចុះឈ្មោះប៉ុណ្ណោះ)

17.1 តើអ្នកជួបបញ្ហាលំបាកទេ កាលពីទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦?	☐ 1. ជួបការលំបាក ☐ 2. គ្មានទេ (រំលងទៅសំណួរទី១៨)
17.2 (សម្រាប់អ្នកឆ្លើយថា ជួបការលំបាកប៉ុណ្ណោះ) តើអ្នកបានជួបបញ្ហាអ្វីខ្លះនៅពេលអ្នកចុះឈ្មោះបោះឆ្នោត? (អ្នកសូម៖ មិនចាំបាច់អានចំណើយទេ។ ផ្លូវផ្តល់ចម្លើយណាមួយដែលគិតថាត្រឹមត្រូវ) (ចម្លើយអាចជ្រើសរើសបានច្រើន)	☐ 1. មន្ត្រីចុះឈ្មោះមិនដឹងពីអ្វីដែលត្រូវធ្វើ ☐ 2. មន្ត្រីចុះឈ្មោះ មិនជួយពេញលេញ និងមិនរាក់ទាក់ ☐ 3. មិនយល់អំពីដំណើរការ/ មានភាពស្មុគស្មាញពេក ☐ 4. ដំណើរការនេះបានចំណាយពេលវេលាច្រើនពេក ☐ 5. ពេលវេលានៃការចុះបញ្ជីខ្លីពេក ☐ 6. កន្លែងចុះឈ្មោះនៅឆ្ងាយពេក ☐ 7. កន្លែងចុះឈ្មោះ និងដំណើរការ មិនបង្កលក្ខណៈងាយស្រួលដល់ខ្ញុំ ☐ 8. ខ្ញុំជាប់រវល់ ☐ 9. កន្លែងចុះឈ្មោះបើកដំណើរការយឺតពេល ☐ 10. ខ្ញុំមានអារម្មណ៍ថាអសន្តិសុខ / ទទួលបានការគំរាមកំហែង ☐ 11. ផ្សេងៗ (សូមបញ្ជាក់) _____ ☐ 98. មិនដឹង ☐ 99. បដិសេធមិនឆ្លើយ

17.3 តើអ្នកអាចបញ្ជាក់បន្ថែមបានទេ តើមានហេតុការណ៍
អ្វីខ្លះកើតឡើង?
(សម្រាប់អ្នកជួបបញ្ហាពេលចុះឈ្មោះ)
(អ្នកសូមត្រូវកត់ចម្លើយចូលក្នុងប្រអប់)

ការចុះឈ្មោះបោះឆ្នោត (សួរទាំងអ្នកបានចុះ និងមិនបានចុះឈ្មោះបោះឆ្នោត)

18. តើអ្នកបានឃើញ ឬដឹងព័ត៌មានពីការចុះឈ្មោះបោះ
ឆ្នោតតាមរយៈអ្វីខ្លះ?

(ចម្លើយអាចជ្រើសរើសបានច្រើន)

☐	1. មិនទទួលព័ត៌មានអ្វីទាំងអស់អំពីការចុះ ឈ្មោះបោះឆ្នោត
☐	2. លិខិតអញ្ជើញចុះឈ្មោះរបស់ គ.ជ.ប
☐	3. វីឡូ
☐	4. ទូរទស្សន៍
☐	5. កាសែត
☐	6. ខិតប័ណ្ណ/ប៉ុស្តិ៍ និងតាមរយៈផ្ទាំង បង្គោល ដែលចង ឬបិទតាមផ្លូវអគារផ្សេងៗ
☐	7. តាមរយៈឧត្តរាសនស័ព្ទ (ការប្រកាសមេក្រូ)
☐	8. តាមរយៈគ.ជ.ប (មិនគិតលិខិតអញ្ជើញ)
☐	9. មន្ត្រីបោះឆ្នោតមូលដ្ឋាន
☐	10. តាមរយៈអាជ្ញាធរឃុំ/សង្កាត់
☐	11. តាមរយៈប្រធានភូមិ
☐	12. តាមរយៈគ្រួសារ/មិត្តភក្តិ/និមិត្តសហគមន៍
☐	13. តាមរយៈសកម្មជន ឬតំណាងគណបក្ស នយោបាយ
☐	14. តាមរយៈហ្វេសប៊ីក
☐	15. តាមរយៈប្រព័ន្ធទូរស័ព្ទ/អ៊ីនធឺណែត
☐	16. (ផ្សេងៗ) សូមបញ្ជាក់_____
☐	98. មិនដឹង (សូមកុំអាន)
☐	99. បដិសេធមិនឆ្លើយ (សូមកុំអាន)

ការយល់ដឹងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ (សួរទាំងអ្នកបានចុះ និងមិនបានចុះឈ្មោះបោះឆ្នោត)

19. តើអ្នកអាចប្រាប់ខ្ញុំបានទេថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើនៅ ថ្ងៃណា ខែណា ឆ្នាំណា? ឆ្នាំ : _____ ខែ : _____ ថ្ងៃ : _____ (អ្នកសូរកត់ត្រាថ្ងៃខែឆ្នាំ រួចប្រៀបធៀបជាមួយចម្លើយ)	<table border="1" style="width: 100%; border-collapse: collapse;"> <tr><td style="width: 30px; text-align: center;">☐</td><td>1. ករណីចម្លើយទាំងអស់ត្រឹមត្រូវ</td></tr> <tr><td style="text-align: center;">☐</td><td>2. ករណីដឹងតែខែ និងឆ្នាំនៃការបោះឆ្នោត</td></tr> <tr><td style="text-align: center;">☐</td><td>3. ករណីដឹងតែឆ្នាំ (ខុសខែ និងថ្ងៃ)</td></tr> <tr><td style="text-align: center;">☐</td><td>4. ករណីដឹងថ្ងៃបោះឆ្នោត (តែខុសខែ និងឆ្នាំ)</td></tr> <tr><td style="text-align: center;">☐</td><td>5. មិនដឹង/ទទួលបានចម្លើយខុសទាំងអស់</td></tr> <tr><td style="text-align: center;">☐</td><td>99. បដិសេធមិនឆ្លើយ</td></tr> </table>	☐	1. ករណីចម្លើយទាំងអស់ត្រឹមត្រូវ	☐	2. ករណីដឹងតែខែ និងឆ្នាំនៃការបោះឆ្នោត	☐	3. ករណីដឹងតែឆ្នាំ (ខុសខែ និងថ្ងៃ)	☐	4. ករណីដឹងថ្ងៃបោះឆ្នោត (តែខុសខែ និងឆ្នាំ)	☐	5. មិនដឹង/ទទួលបានចម្លើយខុសទាំងអស់	☐	99. បដិសេធមិនឆ្លើយ				
☐	1. ករណីចម្លើយទាំងអស់ត្រឹមត្រូវ																
☐	2. ករណីដឹងតែខែ និងឆ្នាំនៃការបោះឆ្នោត																
☐	3. ករណីដឹងតែឆ្នាំ (ខុសខែ និងថ្ងៃ)																
☐	4. ករណីដឹងថ្ងៃបោះឆ្នោត (តែខុសខែ និងឆ្នាំ)																
☐	5. មិនដឹង/ទទួលបានចម្លើយខុសទាំងអស់																
☐	99. បដិសេធមិនឆ្លើយ																
20. តើអ្នកដឹងទេថា ឯកសារណាមួយត្រូវនាំទៅជាមួយពេលទៅបោះឆ្នោតនាពេលខាងមុខ? (អ្នកសូរមិនចាំបាច់រាយការនចម្លើយឲ្យទេ)	<table border="1" style="width: 100%; border-collapse: collapse;"> <tr><td style="width: 30px; text-align: center;">☐</td><td>1. មិនត្រូវការឯកសារអ្វីទាំងអស់</td></tr> <tr><td style="text-align: center;">☐</td><td>2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ</td></tr> <tr><td style="text-align: center;">☐</td><td>3. លិខិតបញ្ជាក់សម្រាប់ការបោះឆ្នោត</td></tr> <tr><td style="text-align: center;">☐</td><td>4. ផ្សេងៗ.....</td></tr> <tr><td style="text-align: center;">☐</td><td>98. មិនដឹង</td></tr> <tr><td style="text-align: center;">☐</td><td>99. បដិសេធមិនផ្តល់ចម្លើយ</td></tr> </table>	☐	1. មិនត្រូវការឯកសារអ្វីទាំងអស់	☐	2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ	☐	3. លិខិតបញ្ជាក់សម្រាប់ការបោះឆ្នោត	☐	4. ផ្សេងៗ.....	☐	98. មិនដឹង	☐	99. បដិសេធមិនផ្តល់ចម្លើយ				
☐	1. មិនត្រូវការឯកសារអ្វីទាំងអស់																
☐	2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ																
☐	3. លិខិតបញ្ជាក់សម្រាប់ការបោះឆ្នោត																
☐	4. ផ្សេងៗ.....																
☐	98. មិនដឹង																
☐	99. បដិសេធមិនផ្តល់ចម្លើយ																
21.1 តើអ្នកនឹងទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅពេលខាងមុខដែរឬទេ?	<table border="1" style="width: 100%; border-collapse: collapse;"> <tr><td style="width: 30px; text-align: center;">☐</td><td>1. ទៅ (រំលងទៅសំណួរទី២២)</td></tr> <tr><td style="text-align: center;">☐</td><td>2. មិនទៅ</td></tr> <tr><td style="text-align: center;">☐</td><td>3. មិនទាន់សម្រេចចិត្ត/មិនច្បាស់ដែរ (រំលងទៅសំណួរទី២២)</td></tr> <tr><td style="text-align: center;">☐</td><td>99. បដិសេធមិនឆ្លើយ</td></tr> </table>	☐	1. ទៅ (រំលងទៅសំណួរទី២២)	☐	2. មិនទៅ	☐	3. មិនទាន់សម្រេចចិត្ត/មិនច្បាស់ដែរ (រំលងទៅសំណួរទី២២)	☐	99. បដិសេធមិនឆ្លើយ								
☐	1. ទៅ (រំលងទៅសំណួរទី២២)																
☐	2. មិនទៅ																
☐	3. មិនទាន់សម្រេចចិត្ត/មិនច្បាស់ដែរ (រំលងទៅសំណួរទី២២)																
☐	99. បដិសេធមិនឆ្លើយ																
21.2 (សម្រាប់តែអ្នកដែលឆ្លើយថា មិនទៅប៉ុណ្ណោះ) តើមូលហេតុអ្វីបានជាអ្នកមិនទៅបោះឆ្នោតនាពេលខាងមុខនេះ? (ចម្លើយអាចជ្រើសរើសបានច្រើន)	<table border="1" style="width: 100%; border-collapse: collapse;"> <tr><td style="width: 30px; text-align: center;">☐</td><td>1. មិនខ្វល់/គ្មានប្រយោជន៍</td></tr> <tr><td style="text-align: center;">☐</td><td>2. ខ្ញុំគិតថាសំលេងរបស់ខ្ញុំគ្មានប្រយោជន៍នោះទេ</td></tr> <tr><td style="text-align: center;">☐</td><td>3. ខ្ញុំមិនបានចុះឈ្មោះ</td></tr> <tr><td style="text-align: center;">☐</td><td>4. ខ្ញុំមិនដឹងច្បាស់ថា តើខ្ញុំនឹងត្រូវទៅបោះនៅទីណា កន្លែងណា?</td></tr> <tr><td style="text-align: center;">☐</td><td>5. ខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារសម្រាប់យកទៅបោះឆ្នោតទេ</td></tr> <tr><td style="text-align: center;">☐</td><td>6. ការិយាល័យនៅឆ្ងាយពីផ្ទះខ្ញុំពេក</td></tr> <tr><td style="text-align: center;">☐</td><td>7. ខ្ញុំជាប់រវល់</td></tr> <tr><td style="text-align: center;">☐</td><td>8. ខ្ញុំមានបញ្ហាខាងកាយសម្បទា និងពិការភាព</td></tr> </table>	☐	1. មិនខ្វល់/គ្មានប្រយោជន៍	☐	2. ខ្ញុំគិតថាសំលេងរបស់ខ្ញុំគ្មានប្រយោជន៍នោះទេ	☐	3. ខ្ញុំមិនបានចុះឈ្មោះ	☐	4. ខ្ញុំមិនដឹងច្បាស់ថា តើខ្ញុំនឹងត្រូវទៅបោះនៅទីណា កន្លែងណា?	☐	5. ខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារសម្រាប់យកទៅបោះឆ្នោតទេ	☐	6. ការិយាល័យនៅឆ្ងាយពីផ្ទះខ្ញុំពេក	☐	7. ខ្ញុំជាប់រវល់	☐	8. ខ្ញុំមានបញ្ហាខាងកាយសម្បទា និងពិការភាព
☐	1. មិនខ្វល់/គ្មានប្រយោជន៍																
☐	2. ខ្ញុំគិតថាសំលេងរបស់ខ្ញុំគ្មានប្រយោជន៍នោះទេ																
☐	3. ខ្ញុំមិនបានចុះឈ្មោះ																
☐	4. ខ្ញុំមិនដឹងច្បាស់ថា តើខ្ញុំនឹងត្រូវទៅបោះនៅទីណា កន្លែងណា?																
☐	5. ខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារសម្រាប់យកទៅបោះឆ្នោតទេ																
☐	6. ការិយាល័យនៅឆ្ងាយពីផ្ទះខ្ញុំពេក																
☐	7. ខ្ញុំជាប់រវល់																
☐	8. ខ្ញុំមានបញ្ហាខាងកាយសម្បទា និងពិការភាព																

☐	9. ខ្ញុំមិនពេញចិត្តគណបក្ស/បេក្ខជនណា មួយសោះ (គ្មានជម្រើស)
☐	10. ពេលវេលាមិនអំណោយផលសម្រាប់ការទៅបោះឆ្នោត
☐	11. ខ្ញុំបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន
☐	12. (ផ្សេងៗ) សូមបញ្ជាក់ _____
☐	98. មិនដឹង
☐	99. បដិសេធមិនឆ្លើយ

22. តើអ្នកដឹងថាត្រូវធ្វើដូចម្តេចក្នុងពេលបោះឆ្នោតខាងមុខ បើសិនជាអ្នកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)?	☐	1. ដឹង
	☐	2. មិនដឹងទេ

អំពីប្រជាសង្គមសាស្ត្រ និងប្រជាសាស្ត្រ (សួរទាំងអ្នកបានចុះ និងមិនបានចុះឈ្មោះបោះឆ្នោត)

មុនពេលបញ្ចប់សំណួរនេះ ខ្ញុំសុំអនុញ្ញាតសួរពីរបីសំណួរទៀតអំពីប្រវត្តិខ្លះៗរបស់អ្នក។ សំណួរនេះអាចជួយឲ្យពួកយើងក្នុងការវិភាគទិន្នន័យកាន់តែប្រសើរ។

23. តើអ្នកបានសិក្សាដល់កំរិតណា? (ចម្លើយមានតែមួយ)	☐	1. មិនដែលបានទៅរៀនសោះ
	☐	2. បានត្រឹមអប់រំក្រៅប្រព័ន្ធ
	☐	3. បឋមសិក្សា
	☐	4. បឋមសិក្សា ឬកម្រិតប្រហាក់ប្រហែល
	☐	5. អនុវិទ្យាល័យ
	☐	6. អនុវិទ្យាល័យ ឬកម្រិតប្រហាក់ប្រហែល
	☐	7. វិទ្យាល័យ
	☐	8. វិទ្យាល័យ ឬកម្រិតប្រហាក់ប្រហែល
	☐	9. កម្រិតឧត្តមសិក្សា
	☐	10. បញ្ចប់/មហាវិទ្យាល័យ/បរិញ្ញាបត្រ
	☐	11. កម្រិតក្រោយថ្នាក់ឧត្តមសិក្សា
		12. ផ្សេងៗ (សូមបញ្ជាក់).....
☐	98. មិនដឹង	
☐	99. បដិសេធមិនព្រមឆ្លើយ	

ទម្រង់សំណួរសម្ភាសន៍តាមវិធីសាស្ត្រពីមនុស្សទៅបង្កើត

24. តើបច្ចុប្បន្នអ្នកមានមុខរបរអ្វីដែរ? (ចម្លើយអាចជ្រើសរើសបានច្រើន)	☐	1. គ្មានការងារធ្វើ
	☐	2. កសិករ
	☐	3. កម្មករ/អ្នកធ្វើការនៅផ្ទះ ឬការងារគ្មានជំនាញ
	☐	4. គ្រូបង្រៀន/សាស្ត្រាចារ្យ
	☐	5. ធ្វើអាជីវកម្មផ្ទាល់ខ្លួន
	☐	6. ការងាររដ្ឋាភិបាល (ឧ. មេធាវី គ្រូពេទ្យ)
	☐	7. អ្នកជំនួញ/ជាងចម្លាក់
	☐	8. ធ្វើការនៅវិស័យឯកជន/អង្គការក្រៅ រដ្ឋាភិបាល
	☐	9. បម្រើការងារនៅវិស័យសាធារណៈ/ មន្ត្រីរាជការ
	☐	10. មន្ត្រីយោធា/នគរបាល
	☐	11. និស្សិត
	☐	12. មេផ្ទះ
	☐	13. ផ្សេងទៀត សូមបញ្ជាក់_____
	☐	98. មិនដឹង
☐	99. បដិសេធមិនឆ្លើយ	
25. តើអ្នកផ្តល់ចម្លើយជាជនជាតិអ្វី? (អ្នកសូមត្រូវធ្វើការសង្កេត តាមរយៈភាសា ឬអ្នកស្គាល់ច្បាស់)	☐	1. ខ្មែរ
	☐	2. ចិន
	☐	3. ថាម
	☐	4. វៀតណាម
	☐	5. ឡាវ
	☐	6. ថៃ
	☐	7. ជនជាតិភាគតិច
	☐	8. ផ្សេងៗ (សូមបញ្ជាក់)_____
☐	99. បដិសេធមិនប្រកាសឆ្លើយ	
26. តើខ្ញុំអាចសុំលេខទូរស័ព្ទទំនាក់ទំនងបានទេ?	☐	1. បាទចាស _____
	☐	2. គ្មាន

ទម្រង់សំណួរសម្ភាសន៍តាមវិធីសាស្ត្រពីមនុស្សទៅបញ្ជី

27. តើព័ត៌មានដែលបានកត់ចូលក្នុងទម្រង់នេះ ខ្ញុំអាចយក ផ្ទៀងផ្ទាត់ជាមួយ គ.ជ.ប បានដែរទេ?	☐	1. បាន
		2. មិនបានទេ
28. តើខ្ញុំអាចសុំអនុញ្ញាតចងកសារពាក់ព័ន្ធដែលអ្នក មាន បានដែរឬទេ?	☐	1. បាន
	☐	2. ទេ មិនឲ្យចិត្តទេ
29. តើខ្ញុំអាចសុំចរកម្មអ្នកបានដែរឬទេ?	☐	3. ទេ មិនបានទេ
	☐	1. បាទ/ចាស បាន
	☐	2. ទេមិនបានទេ

ការសម្ភាសន៍ត្រូវបានបញ្ចប់

អ្នកសួរត្រូវនិយាយ «សូមអរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមការឆ្លើយសំណួរបស់ខ្ញុំនេះ»

ការវាយតម្លៃលើការសម្ភាសន៍

ព័ត៌មានខាងក្រោមត្រូវសរសេរចូលដោយអ្នកសម្ភាសន៍នៅបន្ទាប់ពីបញ្ចប់ការសម្ភាសន៍ (កុំសួរអ្នកផ្តល់ចម្លើយ)

B1 ម៉ោងពេលដែលបទសម្ភាសន៍បានបញ្ចប់ អ្នកសម្ភាសន៍៖ បញ្ចប់ម៉ោង និងនាទី និងប្រើម៉ោង (១២ម៉ោង)	ម៉ោង	នាទី
B2 តើអ្នកផ្តល់ចម្លើយមានពិការភាពដែរឬទេ?	☐	1. បាទ/ចាស _____
	☐	2. មិនមាន
B3 នៅខណៈពេលដែលកំពុងសម្ភាសន៍ តើមានវត្តមាន មនុស្សផ្សេងបង្ហាញខ្លួន និងតាមដានស្តាប់ដែរ ឬទេ?	☐	1. គ្មានទេ
	☐	2. មានតែប្តី/ប្រពន្ធគាត់
	☐	3. តែកូនៗប៉ុណ្ណោះ
	☐	4. មានមនុស្សពីរជាន់
	☐	5. មានហ្វូងមនុស្សមួយក្រុមតូច
B4 តើអ្នកគិតថាចម្លើយរបស់អ្នកឆ្លើយមានបង្កប់ ដោយ ចម្លើយដែលរងឥទ្ធិពលពីអ្នកដទៃដែរ ឬទេ?	☐	1. មាន (សូម បញ្ជាក់) _____
	☐	2. គ្មានទេ

B5 តើអ្នកមានអារម្មណ៍ថា អ្នកទទួលបានការបំភិត បំភ័យនៅខណៈ ដែលអ្នកកំពុងសម្ភាសន៍ប្រជាជន ដែរឬទេ?	☐	1. មាន (សូមបញ្ជាក់)_____
	☐	2. មិនមានទេ

បច្ចុប្បន្នភាពនៅលើបញ្ជីឈ្មោះបោះឆ្នោត
(បំពេញដោយមន្ត្រីនៅអង្គការខុមហ្វ្រែលស្ទាក់ការកណ្តាល)

សូមស្វែងរកភាពស្របច្បាប់របស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង ដោយប្រើប្រាស់សំណួរទី៦ ដល់ទី១១ ដើម្បីឆ្លើយនឹងសំណួរដូចខាងក្រោម៖

C1 តើអ្នកផ្តល់ចម្លើយ គឺជាមនុស្សដែលបានចុះឈ្មោះ ក្នុងបញ្ជីឈ្មោះ បោះឆ្នោតដំបូងដែរ ឬទេ?	☐	1. បាទ/ចាស (សូរសំណួរ C2)
	☐	2. មិនមែនទេ

C2 សរសេរចូលឲ្យច្បាស់អំពីទីតាំងដែលអ្នកបាន រក ឃើញឈ្មោះអ្នកផ្តល់ចម្លើយ	ខេត្ត	
	ឃុំ/សង្កាត់	
	ភូមិ	
	ការិយាល័យឈ្មោះ	
	លេខការិយាល័យ	
	គ្មាននៅក្នុងបញ្ជី	

C3 តើអ្នករកឃើញអ្នកឆ្លើយនេះមកពីណា?	☐	1. នៅក្នុងការិយាល័យបោះឆ្នោតតែមួយ ដែលខុម ហ្វ្រែលបានរកឃើញឈ្មោះទាំងនោះ
	☐	2. នៅក្នុងការិយាល័យដទៃ ប៉ុន្តែនៅក្នុងឃុំ/ សង្កាត់តែមួយ
	☐	3. នៅក្នុងការិយាល័យដទៃ ក្នុងឃុំ/សង្កាត់ផ្សេង



គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌

នៅកម្ពុជា

ទម្រង់សាកសួរព័ត៌មានអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត
(វិធីសាស្ត្រពីបញ្ជីបោះឆ្នោតទៅមនុស្ស)

ក១

ឈ្មោះអ្នកសម្ភាសន៍				ខេត្ត/រាជធានី	
លេខតំបន់				ស្រុក/ខណ្ឌ/ក្រុង	
លេខរៀងអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត				ឃុំ/សង្កាត់	
ហត្ថលេខាអ្នកសម្ភាសន៍				ភូមិ	

ជំហានទី១ អ្នកសង្កេតការណ៍ត្រូវកាន់បញ្ជីឈ្មោះបោះឆ្នោតដំបូងដែលកំណត់ដោយខុមហ្វ្រែល ចុះទៅភូមិឃុំដែលមានក្នុងបញ្ជីឈ្មោះប៉ុន្តែអ្នកសង្កេតការណ៍ត្រូវសរសេរព័ត៌មានអំពីអ្នកបោះឆ្នោតដែលត្រូវសំភាសន៍ និងបានផ្តល់ឲ្យចូលក្នុងទំរង់សំណួរ (ចាប់ពីលេខ១៣ ដល់១៨) ទុកឲ្យហើយ។ អ្នកសង្កេតការណ៍ត្រូវកាន់បញ្ជីឈ្មោះបោះឆ្នោត ទៅជួបជាមួយមេភូមិ(អាចអនុភូមិ ឬអ្នកស្រុកណាមួយករណីទៅមិនជួបមេភូមិ) បន្ទាប់មកសាកសួរពីកម្រុយទីតាំងផ្ទះ និងព័ត៌មានដែលអាចកំណត់ទីតាំងអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបាន។

1	តើអ្នកបានស្វែងរកវត្តមានអ្នកបោះឆ្នោត ដូចមានឈ្មោះ និងរូបក្នុងបញ្ជីឈ្មោះបោះឆ្នោត ឃើញដែរឬអត់? (ជ្រើសរើសបានតែមួយ)	☐	1. រកឃើញ (រំលងទៅជំហានទី២)
		☐	2. រកអត់ឃើញ
2	បើសិនជាអ្នករកមិនឃើញ តើមានមូលហេតុអ្វី? (ជ្រើសរើសបានតែមួយ)	☐	1. គ្មានអាស័យដ្ឋាន ឬភូមិ ដែលបានកំណត់ក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង (បន្តទៅសំណួរទី ៥.៣ សម្រាប់មេឃុំ)
		☐	2. រកឃើញទីតាំង/ផ្ទះ/អាស័យដ្ឋាននោះ ប៉ុន្តែគ្មានមនុស្សរស់នៅទីនោះទេ (ផ្ទះត្រូវបានគេបោះបង់ចោល) (បន្តទៅសំណួរទី៥.៣ សម្រាប់មេឃុំ)
		☐	3. រកឃើញទីតាំង/ផ្ទះ/អាស័យដ្ឋាននោះ ប៉ុន្តែគ្មានឈ្មោះផ្តល់ចម្លើយរស់នៅទីនោះទេ។ (បន្តទៅសំណួរទី៥.៣ សម្រាប់មេឃុំ)
		☐	4. រកឃើញទីតាំង/ផ្ទះ/អាស័យដ្ឋាន ព្រមទាំងឈ្មោះត្រូវសំភាសន៍នោះ ប៉ុន្តែអ្នកផ្តល់ចម្លើយតែងតែរស់នៅទីតាំងផ្សេង។

	<table border="1"> <tr> <td>☐</td> <td>5. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះមួយរយៈ ប៉ុន្តែក្រោយមកគេបានផ្លាស់ប្តូរទីលំនៅជារៀងរហូតហើយ។</td> </tr> <tr> <td>☐</td> <td>6. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះកាលពីមុន ហើយគេមិនមានសិទ្ធិបោះឆ្នោតទៀតទេ។</td> </tr> <tr> <td>☐</td> <td>7. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងភូមិដឹងថាអ្នកផ្តល់ចម្លើយ កំពុង/បានរស់នៅក្នុងភូមិនោះទេ។</td> </tr> <tr> <td>☐</td> <td>8. ផ្សេងៗ (សូមបញ្ជាក់).....។</td> </tr> </table>	☐	5. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះមួយរយៈ ប៉ុន្តែក្រោយមកគេបានផ្លាស់ប្តូរទីលំនៅជារៀងរហូតហើយ។	☐	6. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះកាលពីមុន ហើយគេមិនមានសិទ្ធិបោះឆ្នោតទៀតទេ។	☐	7. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងភូមិដឹងថាអ្នកផ្តល់ចម្លើយ កំពុង/បានរស់នៅក្នុងភូមិនោះទេ។	☐	8. ផ្សេងៗ (សូមបញ្ជាក់).....។		
☐	5. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះមួយរយៈ ប៉ុន្តែក្រោយមកគេបានផ្លាស់ប្តូរទីលំនៅជារៀងរហូតហើយ។										
☐	6. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែអ្នកផ្តល់ចម្លើយបានរស់នៅនោះកាលពីមុន ហើយគេមិនមានសិទ្ធិបោះឆ្នោតទៀតទេ។										
☐	7. រកឃើញទីតាំង/ផ្ទះ/អាសយដ្ឋាន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងភូមិដឹងថាអ្នកផ្តល់ចម្លើយ កំពុង/បានរស់នៅក្នុងភូមិនោះទេ។										
☐	8. ផ្សេងៗ (សូមបញ្ជាក់).....។										
3.1 តើអ្នកបានសុំការបញ្ជាក់ពីមេភូមិ អំពីព័ត៌មានខាងលើដែរឬទេ?	<table border="1"> <tr> <td>☐</td> <td>1. បានសុំ</td> </tr> <tr> <td>☐</td> <td>2. មិនបានសុំការបញ្ជាក់ទេ ព្រោះខ្ញុំមិនអាចជួបនិងសុំការបញ្ជាក់ពីគាត់បាន</td> </tr> </table>	☐	1. បានសុំ	☐	2. មិនបានសុំការបញ្ជាក់ទេ ព្រោះខ្ញុំមិនអាចជួបនិងសុំការបញ្ជាក់ពីគាត់បាន						
☐	1. បានសុំ										
☐	2. មិនបានសុំការបញ្ជាក់ទេ ព្រោះខ្ញុំមិនអាចជួបនិងសុំការបញ្ជាក់ពីគាត់បាន										
3.2 ការបញ្ជាក់របស់មេភូមិ	<table border="1"> <tr> <td>នាមត្រកូល និងនាមខ្លួន</td> <td></td> </tr> <tr> <td>លេខទូរស័ព្ទ</td> <td></td> </tr> <tr> <td>ហត្ថលេខា</td> <td></td> </tr> </table>	នាមត្រកូល និងនាមខ្លួន		លេខទូរស័ព្ទ		ហត្ថលេខា					
នាមត្រកូល និងនាមខ្លួន											
លេខទូរស័ព្ទ											
ហត្ថលេខា											
4 <u>(បើសិនមិនអាចស្វែងរកអ្នកត្រូវសម្ភាសន៍ដោយសារមូលហេតុទី៤ និង៥នៃសំណួរទី២ អ្នកត្រូវសួររកព័ត៌មានដើម្បីទាក់ទងអ្នកត្រូវសម្ភាសន៍នោះ)</u> អាសយដ្ឋានទីលំនៅថ្មីរបស់អ្នកត្រូវសម្ភាសន៍	<table border="1"> <tr> <td>☐</td> <td>1. មាន អាសយដ្ឋានទីលំនៅថ្មីត្រូវបានគេផ្តល់ឲ្យសូមបញ្ជាក់.....</td> </tr> <tr> <td>☐</td> <td>2. មិនមានទេ អាសយដ្ឋានថ្មីមិនត្រូវបានគេផ្តល់ឲ្យទេ</td> </tr> </table>	☐	1. មាន អាសយដ្ឋានទីលំនៅថ្មីត្រូវបានគេផ្តល់ឲ្យសូមបញ្ជាក់.....	☐	2. មិនមានទេ អាសយដ្ឋានថ្មីមិនត្រូវបានគេផ្តល់ឲ្យទេ						
☐	1. មាន អាសយដ្ឋានទីលំនៅថ្មីត្រូវបានគេផ្តល់ឲ្យសូមបញ្ជាក់.....										
☐	2. មិនមានទេ អាសយដ្ឋានថ្មីមិនត្រូវបានគេផ្តល់ឲ្យទេ										
5.1 ក្រៅពីមេភូមិ តើនរណាបានផ្តល់ព័ត៌មានខាងលើដល់អ្នក? (ជ្រើសរើសចម្លើយមួយ)	<table border="1"> <tr> <td>☐</td> <td>1. សមាជិកគ្រួសារ/សាច់ញាតិ</td> </tr> <tr> <td>☐</td> <td>2. ម្ចាស់ផ្ទះ</td> </tr> <tr> <td>☐</td> <td>3. អ្នកក្បែរខាងអាសយដ្ឋានទីលំនៅនោះ</td> </tr> <tr> <td>☐</td> <td>4. មិត្តភក្តិ/មិត្តរួមការងារ</td> </tr> <tr> <td>☐</td> <td>5. ផ្សេងៗ(សូមបញ្ជាក់).....</td> </tr> </table>	☐	1. សមាជិកគ្រួសារ/សាច់ញាតិ	☐	2. ម្ចាស់ផ្ទះ	☐	3. អ្នកក្បែរខាងអាសយដ្ឋានទីលំនៅនោះ	☐	4. មិត្តភក្តិ/មិត្តរួមការងារ	☐	5. ផ្សេងៗ(សូមបញ្ជាក់).....
☐	1. សមាជិកគ្រួសារ/សាច់ញាតិ										
☐	2. ម្ចាស់ផ្ទះ										
☐	3. អ្នកក្បែរខាងអាសយដ្ឋានទីលំនៅនោះ										
☐	4. មិត្តភក្តិ/មិត្តរួមការងារ										
☐	5. ផ្សេងៗ(សូមបញ្ជាក់).....										
5.2 ព័ត៌មានទំនាក់ទំនងរបស់ផ្តល់ព័ត៌មានក្រៅពីមេភូមិ (ជាអ្នកដែលផ្តល់ចម្លើយក្នុងសំណួរ ៥.១)	<table border="1"> <tr> <td>នាមត្រកូល និងនាមខ្លួន</td> <td></td> </tr> <tr> <td>លេខទូរស័ព្ទ</td> <td></td> </tr> <tr> <td>ហត្ថលេខា</td> <td></td> </tr> </table>	នាមត្រកូល និងនាមខ្លួន		លេខទូរស័ព្ទ		ហត្ថលេខា					
នាមត្រកូល និងនាមខ្លួន											
លេខទូរស័ព្ទ											
ហត្ថលេខា											

(សម្រាប់អ្នកដែលបានផ្តល់ហេតុផលទី១ ដល់ទី៣ ក្នុងសំណួរទី២ខាងលើ និងមិនអាចរកឃើញតាមរយៈមេរៀន ឬអ្នកភូមិ)

5.3 តើអ្នកបានរកឃើញឈ្មោះអ្នកបោះឆ្នោតក្នុងគល់បញ្ជីឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត(ឯ.អ) ឬក្នុងគល់បញ្ជីលិខិតបញ្ជាក់ទីលំនៅ ឬគល់បញ្ជីបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំសង្កាត់ដែរឬទេ?

☐	1. បាទ រកឃើញ (សូមបំពេញព័ត៌មានចូលក្នុងសំណួរទី១២ ដល់ ១៨)
☐	2. ទេ រកមិនឃើញទេ

5.4 សូមធ្វើការបញ្ជាក់ព័ត៌មានពីមេឃុំ/ចៅសង្កាត់ ឬសមាជិកដែលបានបង្ហាញ ឬទទួលខុសត្រូវលើគល់បញ្ជី

នាមក្រកូល និងនាមខ្លួន	
លេខទូរស័ព្ទ	
ហត្ថលេខា	

(សម្រាប់អ្នកដែលបានផ្តល់ហេតុផលទី១ ដល់ទី៣ ក្នុងសំណួរទី២ខាងលើ ក្រោយពីបញ្ជាក់ហេតុផលពីលោកមេឃុំ/ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាណាម្នាក់ដែលទទួលខុសត្រូវគល់បញ្ជី ឯ.អ ឬក្នុងគល់បញ្ជីលិខិតបញ្ជាក់ទីលំនៅ ឬគល់បញ្ជីបង្កាន់ដៃ សូមបញ្ចប់ជំហាន «សម្រាប់អ្នករកមិនឃើញ» ឬកត់ត្រាព័ត៌មានចូលក្នុងតារាងពីសំណួរទី១២ ដល់១៨ «សម្រាប់អ្នករកឃើញក្នុងគល់បញ្ជី»)

ជំហានទី២ ការណែនាំខ្លួនអ្នក និងសុំការអនុញ្ញាតសម្ភាសន៍៖ នៅពេលស្វែងរកខ្លួនដែលមានមនុស្សកំពុងរស់នៅ អ្នកត្រូវណែនាំខ្លួនឯងឲ្យគេបានស្គាល់ តាមពាក្យពេជ្រដូចខាងក្រោម៖

«ជំរាបសួរ/សួរស្តី តើអ្នកសុខសប្បាយជា ទេ? ខ្ញុំឈ្មោះ.....កម្មវិធីអង្គការខុមហ្វ្រែល ដែលជាអង្គការមិនបម្រើឲ្យគណបក្សនយោបាយ ប៉ុន្តែជាអង្គការធ្វើការពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅកម្ពុជា។ ខ្ញុំមកទីនេះ មិនមែនកំណាងឲ្យ រាជរដ្ឋាភិបាល ឬគណបក្សនយោបាយណាមួយឡើយ។ យើងកំពុងសិក្សាអំពីបញ្ជីឈ្មោះបោះឆ្នោត និងអំពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើការបោះឆ្នោត និងប្រជាធិបតេយ្យ។ លទ្ធផលចេញពីការសិក្សានេះនឹងជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឲ្យកាន់តែប្រសើរឡើងនូវគុណភាពការចុះឈ្មោះបោះឆ្នោត»

«យើងបានជ្រើសរើសដោយចៃដន្យ នូវប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីលុបឈ្មោះ (អ្នកត្រូវយកបញ្ជីឈ្មោះនោះបង្ហាញគាត់) ហើយខ្ញុំមកទីនេះដើម្បីផ្ទៀងផ្ទាត់ថាព័ត៌មានអ្នកបានចុះឈ្មោះបោះឆ្នោតពិតជាត្រឹមត្រូវដូចក្នុងបញ្ជីឈ្មោះបោះឆ្នោតមែន ឬទេ»

តើឈ្មោះ..... នេះកំពុងរស់នៅផ្ទះនេះមែនទេ?

☐ បើសិន «បាទ»	តើខ្ញុំអាចសម្ភាសន៍អ្នកដែលមានឈ្មោះនេះបានដែរឬទេ?	☐ បាទ ☐ មិនបានទេ
☐ បើសិន «ទេ»	តើគាត់នឹងត្រឡប់មកវិញនៅថ្ងៃនេះ នៅម៉ោងប៉ុន្មានដែរ? (ឬថា ថ្ងៃស្អែក ឬថ្ងៃខានស្អែក?) (អ្នកសង្កេតការណ៍ត្រូវព្យាយាមណាត់ជួបគាត់នៅម៉ោងពេលអ្នកចុះសម្ភាសន៍ ឬក្រោយពេលកំណត់នៃការចុះសម្ភាសន៍មួយថ្ងៃ)	

6	តើអ្នកបានជួបអ្នកបោះឆ្នោត ត្រូវសម្ភាសន៍នេះទេ?	☐	1. បាទ ខ្ញុំបានជួប និងសម្ភាសន៍គាត់
		☐	2. បាទ ខ្ញុំបានរកឃើញ ប៉ុន្តែមិនអាចសម្ភាសន៍បានទេ (គាត់ទទួលបានមរណៈភាព) ។ ទទួលបានមរណៈភាព៖ ថ្ងៃ.....ខែ.....ឆ្នាំ.....
		☐	3. បាទ ខ្ញុំបានជួប ប៉ុន្តែអ្នកត្រូវសម្ភាសន៍បានបដិសេធការសម្ភាសន៍
		☐	4. បាទ ខ្ញុំបានជួប ប៉ុន្តែអ្នកត្រូវសម្ភាសន៍មានជំងឺមិនអាចសម្ភាសន៍បាន (តែមានអ្នកជួយ)

A1	(ការមកសាកសួរ) ការមកសាកសួរ រហូតដល់បានសម្រេច តើអ្នកបានមកជួរនេះប៉ុន្មានដងហើយ?			
A2	(កាលបរិច្ឆេទនៃការសម្ភាសន៍) កាលបរិច្ឆេទនៃការសម្ភាសន៍ (អ្នកសួរ) បញ្ចូលថ្ងៃ ខែ ឆ្នាំនៃការធ្វើបទសម្ភាសន៍។ ខាងក្រោមនេះ គឺជាឧទាហរណ៍នៃការសរសេរ។ ករណីការសម្ភាសន៍នៅចំថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដូច្នេះអ្នកត្រូវបញ្ចូលថា ១២/វិច្ឆិកា/ ២០១៦ (ថ្ងៃ ខែ ឆ្នាំ)។	ថ្ងៃ	ខែ	ឆ្នាំ
				
A3	ពេលវេលានៅពេលអ្នកចាប់ផ្តើមសម្ភាសន៍ អ្នកសម្ភាសន៍៖ ត្រូវបញ្ចូលម៉ោង និងនាទី នៃការចាប់ផ្តើមសម្ភាសន៍ (ប្រើម៉ោង២៤)	ម៉ោង		នាទី
				

ចាប់ផ្តើមធ្វើបទសម្ភាសន៍

ព័ត៌មានទូទៅអំពីការចុះឈ្មោះបោះឆ្នោត

7.	តើអ្នកធ្លាប់បានចុះឈ្មោះបោះឆ្នោត កាលពីលើកមុនៗ ដែរទេ? (មុនឆ្នាំ២០១៥)	☐	1. ធ្លាប់
		☐	2. មិនធ្លាប់
		☐	99. បដិសេធមិនឆ្លើយ (កុំអានប្រាប់អ្នកផ្តល់ចម្លើយ)
8.	តើឯកសារអ្វីខ្លះដែលអ្នកបានប្រើប្រាស់ចុះឈ្មោះបោះឆ្នោត កាលនោះ? (ថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦)។	☐	1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ១
		☐	2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ២
		☐	3. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ ៣
		☐	4. ឯកសារបញ្ជាក់អត្តសញ្ញាណប្រើឲ្យការចុះឈ្មោះបោះឆ្នោត

<u>(សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន) (អ្នកសួរត្រូវប្រៀបធៀបប្រភេទអត្តសញ្ញាណប័ណ្ណជាមួយរូប)</u>	<table border="1"> <tr><td>☐</td><td>5. សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ</td></tr> <tr><td>☐</td><td>6. លិខិតបញ្ជាក់ទៅទីលំនៅ</td></tr> <tr><td>☐</td><td>7. គ្មានឯកសារគ្រប់</td></tr> <tr><td>☐</td><td>8. ផ្សេងៗ (សូមបញ្ជាក់) _____</td></tr> <tr><td>☐</td><td>9. មិនចាំ</td></tr> <tr><td>☐</td><td>99. បដិសេធមិនឆ្លើយ (សូមកុំអាន)</td></tr> </table>	☐	5. សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ	☐	6. លិខិតបញ្ជាក់ទៅទីលំនៅ	☐	7. គ្មានឯកសារគ្រប់	☐	8. ផ្សេងៗ (សូមបញ្ជាក់) _____	☐	9. មិនចាំ	☐	99. បដិសេធមិនឆ្លើយ (សូមកុំអាន)						
☐	5. សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ																		
☐	6. លិខិតបញ្ជាក់ទៅទីលំនៅ																		
☐	7. គ្មានឯកសារគ្រប់																		
☐	8. ផ្សេងៗ (សូមបញ្ជាក់) _____																		
☐	9. មិនចាំ																		
☐	99. បដិសេធមិនឆ្លើយ (សូមកុំអាន)																		
8.1 <u>(សម្រាប់អ្នកផ្តល់ចម្លើយដែលមិនមានអត្តសញ្ញាណប័ណ្ណ ក្នុងសំណួរទី៨ ត្រង់ចម្លើយទី១ ដល់ទី៣)</u> តើហេតុអ្វីបានជាអ្នកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ? <u>(សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)</u>	<table border="1"> <tr><td>☐</td><td>1. វាបានបាត់ទៅហើយ</td></tr> <tr><td>☐</td><td>2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ</td></tr> <tr><td>☐</td><td>3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក</td></tr> <tr><td>☐</td><td>4. ខ្ញុំទៅធ្វើវាហើយ ប៉ុន្តែមិនទាន់ទទួលបាននៅឡើយទេ</td></tr> <tr><td>☐</td><td>5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ</td></tr> <tr><td>☐</td><td>6. ខ្ញុំរស់នៅក្នុង (គ្មានពេល)</td></tr> <tr><td>☐</td><td>7. ខ្ញុំគ្មានលុយធ្វើ</td></tr> <tr><td>☐</td><td>98. មិនដឹង</td></tr> <tr><td>☐</td><td>99. បដិសេធមិនឆ្លើយ</td></tr> </table>	☐	1. វាបានបាត់ទៅហើយ	☐	2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ	☐	3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក	☐	4. ខ្ញុំទៅធ្វើវាហើយ ប៉ុន្តែមិនទាន់ទទួលបាននៅឡើយទេ	☐	5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ	☐	6. ខ្ញុំរស់នៅក្នុង (គ្មានពេល)	☐	7. ខ្ញុំគ្មានលុយធ្វើ	☐	98. មិនដឹង	☐	99. បដិសេធមិនឆ្លើយ
☐	1. វាបានបាត់ទៅហើយ																		
☐	2. ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ																		
☐	3. នីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាពិបាកពេក																		
☐	4. ខ្ញុំទៅធ្វើវាហើយ ប៉ុន្តែមិនទាន់ទទួលបាននៅឡើយទេ																		
☐	5. ខ្ញុំមិនដែលខ្វាយខ្វល់រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះទេ																		
☐	6. ខ្ញុំរស់នៅក្នុង (គ្មានពេល)																		
☐	7. ខ្ញុំគ្មានលុយធ្វើ																		
☐	98. មិនដឹង																		
☐	99. បដិសេធមិនឆ្លើយ																		
9.1 តើខ្ញុំអាចសុំមើលឯកសារដែលអ្នកបានប្រើប្រាស់សម្រាប់ចុះឈ្មោះបានឬទេ?	<table border="1"> <tr><td>☐</td><td>1. បាន (រំលងទៅសំណួរទី៩.២)</td></tr> <tr><td>☐</td><td>2. មិនបានទេ</td></tr> </table>	☐	1. បាន (រំលងទៅសំណួរទី៩.២)	☐	2. មិនបានទេ														
☐	1. បាន (រំលងទៅសំណួរទី៩.២)																		
☐	2. មិនបានទេ																		
9.2 បើសិនជាអ្នកមិនអនុញ្ញាតឱ្យមើលទេ តើអ្នកអាចប្រាប់ពីមូលហេតុបានឬទេ? <u>(អ្នកសម្ភាសត្រូវព្យាយាមអភិវឌ្ឍន៍ស្ត្រីស្រី និងស្នើសុំមើលឯកសារ និងសូមកុំអានចម្លើយ)</u> <u>(សំណួរនេះអាចជ្រើសរើសចម្លើយបានច្រើន)</u>	<table border="1"> <tr><td>☐</td><td>1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្ស ប្លែកមុខទេ</td></tr> <tr><td>☐</td><td>2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ</td></tr> <tr><td>☐</td><td>3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)</td></tr> <tr><td>☐</td><td>4. ផ្សេងៗ (សូមបញ្ជាក់) _____</td></tr> <tr><td>☐</td><td>98. មិនដឹង</td></tr> <tr><td>☐</td><td>99. បដិសេធមិនឆ្លើយ</td></tr> </table>	☐	1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្ស ប្លែកមុខទេ	☐	2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ	☐	3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)	☐	4. ផ្សេងៗ (សូមបញ្ជាក់) _____	☐	98. មិនដឹង	☐	99. បដិសេធមិនឆ្លើយ						
☐	1. ខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណទៅមនុស្ស ប្លែកមុខទេ																		
☐	2. ខ្ញុំបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ																		
☐	3. ខ្ញុំមិនបានយកមកជាមួយទេ (រក្សាទុកជាមួយសមាជិកគ្រួសារផ្សេងទៀត)																		
☐	4. ផ្សេងៗ (សូមបញ្ជាក់) _____																		
☐	98. មិនដឹង																		
☐	99. បដិសេធមិនឆ្លើយ																		

10. តើខ្ញុំអាចសុំមើលបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ចុងសន្លឹក) បានដែរឬទេ? (រកវិធីសាស្ត្រព្យាយាមពន្យល់សុំមើលឯកសារ)	☐	1. បាន (ត្រូវកត់ត្រាលេខបង្កាន់ដៃចូល) លេខ៖ _____
	☐	2. មិនបាន, ខ្ញុំមិនធ្លាប់បានទទួលវាទេ
	☐	3. មិនបាន, វាបានបាត់ទៅហើយ
	☐	4. មិនបានទេ គឺមិនចង់ឲ្យឃើញ
	☐	99. បដិសេធមិនឆ្លើយ

11. (សម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណ) តើពេលនេះអត្តសញ្ញាណប័ណ្ណនៅជាមួយអ្នក ដែរឬទេ?	☐	1. នៅមួយ
	☐	2. ទេមិននៅជាមួយទេ មូលហេតុ

ព័ត៌មានអំពីទិន្នន័យរបស់អ្នកផ្តល់ចំណើយទាំងអស់

(អ្នកសម្ភាសន៍៖ សូមកត់ត្រាព័ត៌មានក្នុង អ.ខ ឬឯ.អ ឬបញ្ជាក់ទីលំនៅ ដែលពួកគាត់ប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោត និងបំពេញវាចូលក្នុងតារាងចាប់ពីលេខរៀង 12 ដល់ 18)

12 តើឯកសារណាខ្លះដែលប្រើប្រាស់សម្រាប់បំពេញចូលក្នុងតារាងខាងក្រោម?	☐	1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
	☐	2. ឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត (ឯ.អ)
	☐	3. សំបុត្រកំណើត
	☐	4. សៀវភៅគ្រួសារ
	☐	5. សៀវភៅស្នាក់នៅ
	☐	6. ដោយផ្ទាល់មាត់
	☐	7. លិខិតបញ្ជាក់ទីលំនៅ
	☐	8. ផ្សេងៗ សូមបញ្ជាក់.....

(លេខកូដ ឧបសម្រួល): 1. ក្រុមគ្រួសារ/ដូចគ្នា 2. មិនដូចគ្នា/មិនពេញលេញ) 3. គ្មានព័ត៌មាន

ល.រ	ព័ត៌មានអ្នកផ្តល់ ចម្លើយ	A. នៅក្នុងឯកសារបញ្ជាក់ អត្តសញ្ញាណ (បំពេញដោយអ្នកសម្ភាសន៍)		B. ក្នុងបញ្ជីឈ្មោះបោះឆ្នោត (បំពេញដោយអ្នកសម្ភាសន៍)		លេខកូដ (បំពេញដោយអ្នក សម្ភាសន៍)		
13	លេខ អ.ខ ឬឯ.អ					1	2	3
14	ឈ្មោះ	គោត្តនាម		នាមត្រកូល		1	2	3
		នាមខ្លួន		នាមខ្លួន				
15	ថ្ងៃខែឆ្នាំកំណើត	ថ្ងៃ		ថ្ងៃទី		1	2	3
		ខែ		ខែ				
		ឆ្នាំ		ឆ្នាំ				
16	ភេទ	1. ប្រុស ☐	2. ស្រី ☐	1. ប្រុស ☐	2. ស្រី ☐	1	2	3

17	អាស័យដ្ឋាន	ភូមិ	ភូមិ	1	2	3
		ឃុំ/សង្កាត់	ឃុំ/សង្កាត់			
		ខេត្ត/រាជធានី	ខេត្ត/រាជធានី			
18	ការិយាល័យបោះឆ្នោត	ឈ្មោះការិយាល័យបោះឆ្នោត	ឈ្មោះការិយាល័យបោះឆ្នោត	1	2	3
		លេខការិយាល័យបោះឆ្នោត	លេខការិយាល័យបោះឆ្នោត			

បទពិសោធន៍ក្នុងការចុះឈ្មោះបោះឆ្នោត

19.1 តើអ្នកជួបបញ្ហាលំបាកទេ កាលទៅចុះឈ្មោះបោះឆ្នោតនៅ ថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦?

- ☐ 1. បាទ/ចាស បានជួប
- ☐ 2. គ្មានទេ (រំលងសំណួរទី១៩.២)

19.2 (សម្រាប់អ្នកឆ្លើយបាទ/ចាសប៉ុណ្ណោះ)
បើសិនជាបានជួប តើបញ្ហាអ្វីខ្លះកើតឡើងនៅពេលអ្នក ទៅចុះឈ្មោះបោះឆ្នោត?

(អ្នកសួរ៖ មិនចាំបាច់អានចំណើយទេ។ ផ្ដល់ឆ្លើយណា មួយដែលគិតថាត្រឹមត្រូវ)

(ចម្លើយអាចជ្រើសរើសបានច្រើន)

- ☐ 1. មន្ត្រីចុះឈ្មោះមិនដឹងពីអ្វីដែលត្រូវធ្វើ
- ☐ 2. មន្ត្រីចុះឈ្មោះ មិនជួយពេញលេញ និងមិន រាក់ទាក់
- ☐ 3. មិនយល់អំពីដំណើរការ/ មានភាពស្មុគស្មាញពេក
- ☐ 4. ដំណើរការនេះបានចំណាយពេលវេលាច្រើនពេក
- ☐ 5. ពេលវេលានៃការចុះបញ្ជីខ្លីពេក
- ☐ 6. កន្លែងចុះឈ្មោះនៅឆ្ងាយពេក
- ☐ 7. កន្លែងចុះឈ្មោះ និងដំណើរការ មិនអាចទៅដល់
- ☐ 8. ខ្ញុំជាប់រវល់
- ☐ 9. កន្លែងចុះឈ្មោះបើកយឺតពេល
- ☐ 10. ខ្ញុំមានអារម្មណ៍ថាអសន្តិសុខ / ទទួលការគំរាមកំហែង
- ☐ 11. ផ្សេងៗ (សូមបញ្ជាក់) _____
- ☐ 98. មិនដឹង (សូមកុំអាន)
- ☐ 99. បដិសេធមិនឆ្លើយ (សូមកុំអាន)

19.3 (សម្រាប់អ្នកជួបបញ្ហាពេលចុះឈ្មោះ)
អ្នកអាចសរសេរបញ្ជាក់បន្ថែមបានទេ នៅពេលនោះ តើ មានហេតុការណ៍កើតឡើងរបៀបណា?

(អ្នកសួរត្រូវកត់ចម្លើយចូលក្នុងប្រអប់)

ប្រភពព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត

20 តើអ្នកបានឃើញ ឬដឹងព័ត៌មានតាមរយៈអ្វីខ្លះ អំពីការចុះ
ឈ្មោះបោះឆ្នោត?
(ចម្លើយអាចជ្រើសរើសបានច្រើន)

☐	1. មិនបានទទួលព័ត៌មានសោះអំពីការចុះ ឈ្មោះ បោះឆ្នោត
☐	2. លិខិតអញ្ជើញចុះឈ្មោះរបស់ គ.ជ.ប
☐	3. វីឡូ
☐	4. ទូរទស្សន៍
☐	5. កាសែត
☐	6. ខិតប័ណ្ណ/ប្លង់ និងតាមរយៈផ្ទាំង បង្ហាញដែលចង ឬបិទតាមផ្លូវការផ្សេងៗ
☐	7. តាមរយៈឧត្តរសនសីល (ការប្រកាសមេត្រូ)
☐	8. តាមរយៈគ.ជ.ប (មិនគិតលិខិតអញ្ជើញ)
☐	9. មន្ត្រីបោះឆ្នោតមូលដ្ឋាន
☐	10. តាមរយៈអាជ្ញាធរឃុំ/សង្កាត់
☐	11. តាមរយៈប្រធានភូមិ
☐	12. តាមរយៈគ្រួសារ/មិត្តភក្តិ និងសហគមន៍
☐	13. តាមរយៈសកម្មជន ឬកំណាងគណបក្ស នយោបាយ
☐	14. តាមរយៈហ្វេសប៊ុក
☐	15. តាមរយៈប្រព័ន្ធទូរស័ព្ទ/អ៊ីនធឺណែត
☐	16. ផ្សេងៗ សូមបញ្ជាក់
☐	98. មិនដឹង (សូមកុំអាន)
☐	99. បដិសេធមិនឆ្លើយ (សូមកុំអាន)

ការយល់ដឹងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់

21 តើអ្នកដឹងទេថាការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ/សង្កាត់ ធ្វើនៅ ថ្ងៃណា ខែណា ឆ្នាំណា?
ឆ្នាំ : _____
ខែ : _____
ថ្ងៃ : _____

(អ្នកស្វកកត់ត្រាថ្ងៃខែឆ្នាំ រួចប្រៀបធៀបចម្លើយដែលមាន)

☐	1. ករណីចំណែកទាំងអស់ត្រឹមត្រូវ
☐	2. ករណីដឹងតែខែ និងឆ្នាំនៃការបោះឆ្នោត
☐	3. ករណីដឹងតែឆ្នាំ (ខុសខែ និងថ្ងៃ)
☐	4. ករណីដឹងថ្ងៃបោះឆ្នោត (តែខុសខែ និងឆ្នាំ)
☐	5. មិនដឹង/ទទួលបានចម្លើយខុសទាំងអស់
☐	99. បដិសេធមិនឆ្លើយ

22 តើអ្នកដឹងទេថា ឯកសារណាមួយត្រូវនាំទៅជាមួយពេល
ទៅបោះឆ្នោត?
(អ្នកស្វាមិនចាំបាច់អានចម្លើយឲ្យទេ)

☐	1. មិនត្រូវការឯកសារអ្វីទាំងអស់
☐	2. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
☐	3. លិខិតបញ្ជាក់សម្រាប់ការបោះឆ្នោត
☐	4. ការទទួលចុះឈ្មោះបោះឆ្នោត

	☐	5. ផ្សេងៗ
	☐	98. មិនដឹង
	☐	99. បដិសេធមិនផ្តល់ចម្លើយ

23.1 តើអ្នកនឹងទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅពេលខាងមុខដែរ ឬទេ?	☐	1. ទៅ (រំលងសំនួរទី២៣.២)
	☐	2. មិនទៅទេ ព្រោះខ្ញុំមិនបានចុះឈ្មោះ
	☐	3. មិនទៅ
	☐	4. មិនទាន់សម្រេចចិត្ត/មិនច្បាស់ដែរ (រំលងសំនួរទី ២៣.២)
	☐	99. បដិសេធមិនឆ្លើយ → រំលងសំនួរទី ២៣.២

23.2 (សម្រាប់តែអ្នកដែលឆ្លើយថា មិនទៅប៉ុណ្ណោះ) តើមូលហេតុអ្វីបានជាអ្នកមិនទៅបោះឆ្នោតនាពេលខាងមុខនេះ? (ចម្លើយអាចជ្រើសរើសបានច្រើន ព្យាយាមផ្ដល់ចម្លើយដែលអ្នកផ្តល់ចម្លើយបានលើកឡើង។)	☐	1. មិនខ្វល់/គ្មានប្រយោជន៍
	☐	2. ខ្ញុំគិតថាសំលេងរបស់ខ្ញុំគ្មានប្រយោជន៍នោះទេ
	☐	3. ខ្ញុំមិនបានចុះឈ្មោះ
	☐	4. ខ្ញុំមិនដឹងច្បាស់ថា តើខ្ញុំនឹងត្រូវទៅបោះនៅទីណា កន្លែងណា?
	☐	5. ខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារសម្រាប់យកទៅបោះឆ្នោតទេ
	☐	6. ការិយាល័យនៅឆ្ងាយពីផ្ទះខ្ញុំពេក
	☐	7. ខ្ញុំជាប់វេលា
	☐	8. ខ្ញុំមានបញ្ហាខាងកាយសម្បទា និងពិការភាព
	☐	9. ខ្ញុំមិនពេញចិត្តគណបក្ស/បក្សជនណា មួយសោះ (គ្មានជម្រើស)
	☐	10. ពេលវេលាមិនអំណោយផលសម្រាប់ការទៅបោះឆ្នោត
	☐	11. ខ្ញុំបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន
	☐	12. ផ្សេងៗ សូមបញ្ជាក់.....
	☐	98. មិនដឹង
	☐	99. បដិសេធមិនឆ្លើយ

24. តើអ្នកដឹងថាត្រូវធ្វើដូចម្តេចក្នុងពេលបោះឆ្នោតខាងមុខ បើសិនជាអ្នកមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ?	☐	1. ដឹង
	☐	2. មិនដឹងទេ

អំពីប្រជាសង្គមសាស្ត្រ និងប្រជាសាស្ត្រ

មុនពេលបញ្ចប់សំណួរនេះ ខ្ញុំសុំអនុញ្ញាតសួរពីរបៀបសំណួរទៀតអំពីប្រវត្តិខ្លះៗរបស់អ្នក។ សំណួរនេះអាចជួយឲ្យពួកយើងក្នុងការវិភាគ ទិន្នន័យកាន់តែច្បាស់។

25. តើអ្នកបានសិក្សាដល់កំរិតណា?
(ចម្លើយមានកែច្នៃ)

- | | |
|--------------------------|--------------------------------------|
| ☐ | 1. មិនដែលបានទៅរៀនសោះ |
| ☐ | 2. បានត្រឹមអប់រំក្រៅប្រព័ន្ធ |
| ☐ | 3. បឋមសិក្សា |
| ☐ | 4. បឋមសិក្សា ឬកម្រិតប្រហាក់ប្រហែល |
| ☐ | 5. អនុវិទ្យាល័យ |
| ☐ | 6. អនុវិទ្យាល័យ ឬកម្រិតប្រហាក់ប្រហែល |
| ☐ | 7. វិទ្យាល័យ |
| ☐ | 8. វិទ្យាល័យ ឬកម្រិតប្រហាក់ប្រហែល |
| ☐ | 9. កម្រិតឧត្តមសិក្សា |
| ☐ | 10. បញ្ចប់/មហាវិទ្យាល័យ/បរិញ្ញាបត្រ |
| ☐ | 11. កម្រិតក្រោយថ្នាក់ឧត្តមសិក្សា |
| ☐ | 12. ផ្សេងទៀត សូមបញ្ជាក់ |
| ☐ | _____ |
| ☐ | 98. មិនដឹង (កុំអាន) |
| ☐ | 99. បដិសេធមិនប្រមូល (កុំអាន) |

26. តើបច្ចុប្បន្នអ្នកមានមុខរបរអ្វីដែរ?
(ចម្លើយអាចជ្រើសរើសបានច្រើន)

- | | |
|--------------------------|---|
| ☐ | 1. គ្មានការងារធ្វើ |
| ☐ | 2. កសិករ |
| ☐ | 3. កម្មករ/អ្នកធ្វើការនៅផ្ទះ ឬការងារគ្មានជំនាញ |
| ☐ | 4. គ្រូបង្រៀន/សាស្ត្រាចារ្យ |
| ☐ | 5. ធ្វើអាជីវកម្មផ្ទាល់ខ្លួន |
| ☐ | 6. ការងារវិជ្ជាជីវៈ (ឧ. មេធាវី គ្រូពេទ្យ) |
| ☐ | 7. អ្នកជំនួញ/ជាងចម្លាក់ |
| ☐ | 8. ធ្វើការនៅវិស័យឯកជន/អង្គការក្រៅរដ្ឋាភិបាល |
| ☐ | 9. បម្រើការងារនៅវិស័យសាធារណៈ/មន្ត្រីរាជការ |
| ☐ | 10. មន្ត្រីយោធា/នគរបាល |
| ☐ | 11. និស្សិត |
| ☐ | 12. មេផ្ទះ |
| ☐ | 13. ផ្សេងទៀត សូមបញ្ជាក់ |
| ☐ | _____ |
| ☐ | 98. មិនដឹង |
| ☐ | 99. បដិសេធមិនប្រមូល |

27. តើអ្នកផ្តល់ចម្លើយជាជនជាតិអ្វី?
(អ្នកសូមត្រូវធ្វើការសង្កេត តាមរយៈភាសា ឬអ្នកស្គាល់
ច្បាស់)
- | | |
|--------------------------|---------------------------------|
| ☐ | 1. ខ្មែរ |
| ☐ | 2. ចិន |
| ☐ | 3. ថាម |
| ☐ | 4. វៀតណាម |
| ☐ | 5. ឡាវ |
| ☐ | 6. ថៃ |
| ☐ | 7. ជនជាតិភាគតិច |
| ☐ | 8. ផ្សេងៗ (សូម
បញ្ជាក់)_____ |
| ☐ | 99. បដិសេធមិនព្រមឆ្លើយ (កុំអាន) |
28. តើខ្ញុំអាចសុំលេខទូរស័ព្ទទំនាក់ទំនងបានទេ?
- | | |
|--------------------------|-------------------------|
| ☐ | 1. បាទ/ចាស
លេខ _____ |
| ☐ | 2. គ្មាន |
29. បើសិន គ.ជ.ប ស្នើសុំ ឈ្មោះ អាសយដ្ឋាន និងថ្ងៃខែឆ្នាំ
កំណើតរបស់អ្នក តើអ្នកអនុញ្ញាតឲ្យយើងផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន
របស់អ្នកដល់ គ.ជ.ប? បើសិនមិនអនុញ្ញាត ព័ត៌មានរបស់
អ្នកនឹងទុកជាការសម្ងាត់។
- | | |
|--------------------------|--|
| ☐ | 1. បាន, អ្នកអាចផ្ទៀងផ្ទាត់ក្នុងបញ្ជីឈ្មោះ បោះ
ឆ្នោត និងបង្ហាញដល់ គ.ជ.ប ក្នុងការកែតម្រូវ |
| ☐ | 2. ទេ, គ្រាន់តែផ្ទៀងផ្ទាត់ និងរក្សាជាសម្ងាត់ |
30. តើអ្នកអាចចិត្តរូបជាមួយខ្ញុំ ដើម្បីបញ្ជាក់ថាខ្ញុំបានសម្ភាស
អ្នក ដែរឬទេ?
- | | |
|--------------------------|-----------|
| ☐ | 1. បាទ |
| ☐ | 2. មិនបាន |
31. តើខ្ញុំអាចសុំអនុញ្ញាតចិត្តរូបបង្កាន់ដៃ និងឯកសារដែលប្រើ
ប្រាស់សម្រាប់ការចុះឈ្មោះ បានទេ? (ពីព្រោះថាការចិត្ត
រូបនេះគឺដើម្បីយកទៅផ្ទៀងផ្ទាត់ គ្នាជាមួយរូបក្នុងបញ្ជី
ឈ្មោះបោះឆ្នោត បើមានចំណុចខុសអ្វី ខ្ញុំអាចជួយប្រាប់ គ.
ជ.ប ឲ្យជួយកែតម្រូវជូន)
- | | |
|--------------------------|-----------|
| ☐ | 1. បាទ |
| ☐ | 2. មិនបាន |

ការសម្ភាសន៍ត្រូវបានបញ្ចប់

អ្នកសួរត្រូវនិយាយ «សូមអរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមការឆ្លើយសំណួរបស់ខ្ញុំនេះ»

ការវាយតម្លៃលើការសម្ភាសន៍

ព័ត៌មានខាងក្រោមត្រូវសរសេរចូលដោយអ្នកសម្ភាសន៍នៅបន្ទាប់ពីបញ្ចប់ការសម្ភាសន៍ (កុំសួរអ្នកផ្តល់ចម្លើយ)

B1	ម៉ោងពេលដែលបទសម្ភាសន៍បានបញ្ចប់ អ្នកសម្ភាសន៍ បញ្ចប់ម៉ោង និងនាទី និងប្រើម៉ោង (១២ ម៉ោង)	<table border="1" style="width: 100%; border-collapse: collapse;"> <tr> <th style="width: 50%; text-align: center;">ម៉ោង</th> <th style="width: 50%; text-align: center;">នាទី</th> </tr> <tr> <td style="height: 30px;"></td> <td></td> </tr> </table>	ម៉ោង	នាទី										
ម៉ោង	នាទី													
B2	តើអ្នកផ្តល់ចម្លើយមានពិការភាពដែរឬទេ?	<table border="1" style="width: 100%; border-collapse: collapse;"> <tr> <td style="width: 30px; text-align: center;">☐</td> <td>1. បាទ/ចាស</td> </tr> <tr> <td style="text-align: center;">☐</td> <td>2. មិនមាន</td> </tr> </table>	☐	1. បាទ/ចាស	☐	2. មិនមាន								
☐	1. បាទ/ចាស													
☐	2. មិនមាន													
B3	នៅខណៈពេលដែលកំពុងសម្ភាសន៍ តើមានវត្តមាន មនុស្សផ្សេងបង្ហាញខ្លួន និងតាមដានស្តាប់ដែរឬទេ? (ចម្លើយអាចមានច្រើន)	<table border="1" style="width: 100%; border-collapse: collapse;"> <tr><td style="width: 30px; text-align: center;">☐</td><td>1. គ្មានទេ</td></tr> <tr><td style="text-align: center;">☐</td><td>2. មានតែប្តី/ប្រពន្ធគាត់</td></tr> <tr><td style="text-align: center;">☐</td><td>3. តែកូនៗប៉ុណ្ណោះ</td></tr> <tr><td style="text-align: center;">☐</td><td>4. អាជ្ញាធរមូលដ្ឋាន</td></tr> <tr><td style="text-align: center;">☐</td><td>5. មានមនុស្សពីរបីនាក់</td></tr> <tr><td style="text-align: center;">☐</td><td>6. មានហ្វូងមនុស្សមួយក្រុមតូច</td></tr> </table>	☐	1. គ្មានទេ	☐	2. មានតែប្តី/ប្រពន្ធគាត់	☐	3. តែកូនៗប៉ុណ្ណោះ	☐	4. អាជ្ញាធរមូលដ្ឋាន	☐	5. មានមនុស្សពីរបីនាក់	☐	6. មានហ្វូងមនុស្សមួយក្រុមតូច
☐	1. គ្មានទេ													
☐	2. មានតែប្តី/ប្រពន្ធគាត់													
☐	3. តែកូនៗប៉ុណ្ណោះ													
☐	4. អាជ្ញាធរមូលដ្ឋាន													
☐	5. មានមនុស្សពីរបីនាក់													
☐	6. មានហ្វូងមនុស្សមួយក្រុមតូច													
B4	តើអ្នកគិតថាចម្លើយរបស់អ្នកឆ្លើយមានបង្កប់ ដោយចម្លើយ ដែលរងឥទ្ធិពលពីអ្នកដទៃដែរឬទេ?	<table border="1" style="width: 100%; border-collapse: collapse;"> <tr> <td style="width: 30px; text-align: center;">☐</td> <td>1. មាន (សូមបញ្ជាក់) _____</td> </tr> <tr> <td style="text-align: center;">☐</td> <td>2. គ្មានទេ</td> </tr> </table>	☐	1. មាន (សូមបញ្ជាក់) _____	☐	2. គ្មានទេ								
☐	1. មាន (សូមបញ្ជាក់) _____													
☐	2. គ្មានទេ													
B5	តើអ្នកមានអារម្មណ៍ថា អ្នកទទួលបានការបំភិតបំភ័យនៅ ខណៈពេលអ្នកកំពុងសម្ភាសន៍ប្រជាជនដែរឬទេ?	<table border="1" style="width: 100%; border-collapse: collapse;"> <tr> <td style="width: 30px; text-align: center;">☐</td> <td>1. មាន (សូមបញ្ជាក់) _____</td> </tr> <tr> <td style="text-align: center;">☐</td> <td>2. មិនមានទេ</td> </tr> </table>	☐	1. មាន (សូមបញ្ជាក់) _____	☐	2. មិនមានទេ								
☐	1. មាន (សូមបញ្ជាក់) _____													
☐	2. មិនមានទេ													

**ឧបសម្ព័ន្ធ២ កម្រងរូបភាពទាក់ទងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត
សកម្មភាពបណ្តុះបណ្តាលគ្រូបង្គោលតាមរាជធានីខេត្ត**



វគ្គបណ្តុះបណ្តាលគ្រូបង្គោល(លេខាខេត្ត) ពីវិធីសាស្ត្រ និងរបៀបសម្ភាសន៍
ភ្នំពេញ, ថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ២០១៦

សកម្មភាពបណ្តុះបណ្តាលអ្នកសង្កេតការណ៍ និងការសាកល្បង



សកម្មភាពបណ្តុះបណ្តាល អ្នកសង្កេតការណ៍នៅខេត្តត្បូងឃ្មុំ
ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦

សកម្មភាពផ្ទៀងផ្ទាត់ព័ត៌មានលើគេហទំព័រ



សកម្មភាពផ្ទៀងផ្ទាត់ព័ត៌មានក្នុងគេហទំព័រ
ដែលធ្វើតាមទូរស័ព្ទដៃ
ក្នុងនោះមានរូបភាពឯកសារបញ្ជាក់អត្តសញ្ញាណនិង
រូបផ្ទាល់ខ្លួនរបស់គាត់។

សកម្មភាពពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការបង្ហាញរបាយការណ៍លទ្ធផលដល់ គ.ជ.ប



ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧



ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

ខុមហ្វ្រែលមានកិច្ចសហការជាមួយ គ.ជ.ប បានជជែកពីបញ្ហាបច្ចេកទេស និងរបាយការណ៍ដែលបានរកឃើញ
ជាមួយក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប។

សកម្មភាពសន្និសីទសារព័ត៌មាន



សន្និសីទសារព័ត៌មាន ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧

នៅក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ មានអ្នកចូលរួមចំនួន ៣៦នាក់ ក្នុងនោះមានដូចជា អ្នកសារព័ត៌មាន តំណាងគណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិ។